



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ
Sihanoukville Autonomous Port

របាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩





ព័ត៌មានហិរញ្ញវត្ថុសង្ខេប


ស្ថានភាពហិរញ្ញវត្ថុ		៣០ កញ្ញា ២០១៩	៣១ ធ្នូ ២០១៨	៣១ ធ្នូ ២០១៧
		(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល)
ទ្រព្យសកម្មសរុប		១.៣៥៣.២១៣.៤៨៦	១.៣២៨.១៩០.៤៨៨	១.២៨០.៥១០.០៣៨
បំណុលសរុប		៦៧១.៧៤៦.៧០៣	៦៧១.០០១.០៥៤	៦៣៣.៨៩៩.៤៨៤
មូលធនសរុប		៦៨១.៤៦៦.៧៨៣	៦៥៧.១៨៩.៤៣៤	៦៤៦.៦១០.៥៥៤
លទ្ធផលហិរញ្ញវត្ថុ		ត្រីមាសទី៣ ឆ្នាំ២០១៩ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០១៨ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០១៧ (ពាន់រៀល)
ចំណូលសរុប		៩១.៥៥៧.១០៥	៧០.៧៥៦.១១៤	៦០.៣៩៣.៦៨២
ចំណេញមុនបង់ពន្ធ		២៧.៦២៧.៥៩៧	២២.១៥៤.៧៤៤	១៧.៩១៥.៣៧៨
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ		២៤.២៨០.៦០២	២០.១៩៥.៥២៤	១៥.៨០៦.៥០៤
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ				
អនុបាតហិរញ្ញវត្ថុ		៣០ កញ្ញា ២០១៩	៣១ ធ្នូ ២០១៨	៣១ ធ្នូ ២០១៧
អនុបាត សន្ទនីយភាព	អនុបាតចរន្ត	៣,០៣	៣,២៧	២,៦១
	អនុបាតចរន្តលឿន	២,៨៣	៣,០៨	២,៤៩
		ត្រីមាសទី៣	ត្រីមាសទី៣	ត្រីមាសទី៣
អនុបាត ចំណេញភាព	ផលចំណេញក្នុងមួយ ឯកតាទ្រព្យសកម្ម	១,៧៩%	១,៥២%	១,២៣%
	ផលចំណេញក្នុងមួយ ឯកតាមូលធន	៣,៥៦%	៣,០៧%	២,៤៤%
	គំលាតចំណេញដុល	៣៣,៨៨%	២១,៣៤%	២៥,៣០%
	គំលាតចំណេញភាព	២៦,៥២%	២៨,៥៤%	២៦,១៧%
	ចំណេញក្នុងមួយឯក តាមូលបត្រកម្មសិទ្ធិ (រៀល)	២៨៣,០៨	២៣៥,៤៦	១៨៤,២៩
អនុបាតលទ្ធភាពសងការប្រាក់		១០.០៦	៥.៨៤	៥.៥១



ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩



ប្រភេទចំណូលត្រីមាសទី៣ ឆ្នាំ២០១៩



តារាងហ៊ុនិករបស់ ភសស


ល.រ	ប្រភេទមូលបត្រកម្មសិទ្ធិ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	មូលបត្រកម្មសិទ្ធិគ្មានសិទ្ធិបោះឆ្នោតប្រភេទ "ក"	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៣៦៤.៥៣០.៨៦១	៨០,៩៥%
២	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ "ខ"	រដ្ឋតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៦៤.៣២៨.៩៧៥	១៤,២៩%
៣	មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោតប្រភេទ "គ"	ឯកជន	២១.៤៤២.៩៩២	៤,៧៦%
សរុប			៤៥០.៣០២.៨២៨	១០០%

តារាងហ៊ុនិកកាន់កាប់មូលបត្រកម្មសិទ្ធិប្រភេទ "គ" របស់ ភសស

ល.រ	ភាគហ៊ុនិក	ចំនួនមូលបត្រកាន់កាប់	ភាគរយ
១	ESOP	២.១៤៤.២៩៩	១០%
២	KAMIGUMI CO., LTD	១១.១៥០.៣២៤	៥២%
៣	KOBE-OSAKA International Port Corporation	២.១៤៤.៣០០	១០%
៤	ភាគហ៊ុនិកឯកជនដទៃទៀត	៦.០០៤.០៦៩	២៨%
សរុប		២១.៤៤២.៩៩២	១០០%




មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោត



បំរែបំរួលថ្លៃភាគហ៊ុន និងទំហំផ្គុំផ្សារ

បំរែបំរួលថ្លៃភាគហ៊ុន និងទំហំផ្គុំផ្សារ



សមាសភាពក្រុមប្រឹក្សានិទាស



ឯកឧត្តម លូ គីមលន់
ប្រធានអគ្គនាយក



ឯកឧត្តម ស៊ីម យ៉ាន
តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន



ឯកឧត្តម ចាន់ ជឿនណា
តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ឯកឧត្តម ស៊ីម សុភ័ក្ត្រ
តំណាងក្រសួងពាណិជ្ជកម្ម



លោក ហ្វឹន មុន្នីចន្ទ
អភិបាលឯករាជ្យ



លោក Hidetoshi KUME
អភិបាលមិនប្រតិបត្តិ
តំណាងភាគហ៊ុនិកឯកជន



លោក លូ លីខេង
តំណាងនិយោជិតកម្មករ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ



សេចក្តីផ្តើមរបស់ប្រធានអគ្គនាយក

“ជួសមុខឱ្យក្រុមប្រឹក្សាភិបាលរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ខ្ញុំមាន កិត្តិយស និងក្តីសោមនស្សរីករាយក្នុងការបង្ហាញជូននូវរបាយការណ៍អាជីវកម្ម និងរបាយការណ៍ ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ របស់ កសស សម្រាប់ការិយបរិច្ឆេទដែលបញ្ចប់នៅថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៩ ។”

ដោយមានការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអាណាព្យាបាលទាំងពីរ **កសស** បាន បន្តការវិនិយោគយ៉ាងខ្លាំងក្លាដើម្បីបម្រើសកម្មភាពធុរកិច្ចរបស់ខ្លួន ជាលទ្ធផលនៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះ **កសស** ទទួលបានប្រាក់ចំណូលសរុបចំនួន ៩១.៥៥៧.១០៥.០០០ រៀល និងទទួលបានប្រាក់ចំណេញ សុទ្ធត្រឹមត្រូវបង់ពន្ធក្នុងការិយបរិច្ឆេទចំនួន ២៤.២៨០.៦០២.០០០ រៀល។ បើប្រៀបធៀបនឹងត្រីមាសទី៣ ឆ្នាំ ២០១៨ ប្រាក់ចំណូលបានកើនឡើងចំនួន ២០.៨០០.៩៩១.០០០ រៀល គឺស្មើនឹង ២៩,៤០% ចំណែកប្រាក់ ចំណេញសុទ្ធត្រឹមត្រូវបង់ពន្ធមានការកើនឡើងចំនួន ៤.០៨៥.០៧៨.០០០ រៀល គឺស្មើនឹង ២០,២៣%។ លទ្ធ ផលនេះបណ្តាលមកពីបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ **កសស** មានការកើនឡើង បើទោះជាការខាតពី អត្រាប្តូរប្រាក់យ៉េន (មិនទាន់សម្រេច) មានការកើនឡើងក៏ដោយ ហើយលទ្ធផលចំណេញក្នុងមួយឯកតាមូល បត្រកម្មសិទ្ធិមានចំនួន ២៨៣,០៨ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ នេះ។ ដោយឡែក ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះ កុងតឺន័រដែលបានឆ្លងកាត់ **កសស** មានចំនួន ១៨៣.២៥២ TEUs ពោលគឺ កើនចំនួន ៣៨.៩២៩ TEUs ស្មើនឹង ២៦,៩៧% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៨ ។

កសស នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញសេវាកម្ម អាជីវកម្មឱ្យកាន់តែប្រសើរ និងសម្រេចបាន លទ្ធផលខ្ពស់ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន។ **កសស** បានពង្រឹងប្រសិទ្ធភាពការងារ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាកម្មរបស់អតិថិជន និងការរីកចម្រើន សេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ការអភិវឌ្ឍចំណតផែពហុបំណងសម្រេចបាន ១០០,០០% និងត្រូវបានសម្ពោធជា ជាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នេះ ក្រោមអធិបតីភាព **សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចំណតផែពហុបំណងមានគោលដៅចូលរួម លើកកម្ពស់វិស័យ កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងពិសេសដើម្បីគាំទ្រដល់ការនាំ ចេញផលិតផល កសិកម្មរបស់កម្ពុជាដូចជា អង្ករ ចំណិតដំឡូងមីស្លូត និងទំនិញរាយ ដែលជាការឆ្លើយតប ចំពោះយុទ្ធសាស្ត្រពង្រីកទីផ្សារនាំអង្ករចេញរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការផ្តល់សេវាកម្មភាពដល់ការ

រុករកប្រេងក្នុងដែនសមុទ្រកម្ពុជា។ ក្រៅពីនេះ ចំណាត់ផែនការបំណងក៏មានគោលដៅលើការនាំចូលផ្សេងៗដែលប្រើប្រាស់ក្នុងការផលិតថាមពលអគ្គិសនី និងស៊ីម៉ង់ត៍ផងដែរ ។

➢ **ដើម្បីឆ្លើយតបនឹងការកើនឡើងនៃបរិមាណទំនិញឆ្លងកាត់ ក៏ដូចជាតម្រូវការសេវាកម្មរបស់អតិថិជន ភសស មានទិសដៅការងារចម្បងៗដូចខាងក្រោម៖**

- អនុវត្តបន្តការងារតាមផែនការដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០១៩
- រក្សានូវខ្ពស់ភាពនៃភាពប្រកួតប្រជែងរបស់ខ្លួន ដោយធានានូវគុណភាពសេវាកម្ម តម្លៃប្រកួតប្រជែង ប្រសិទ្ធភាពការងារ និងការកសាងទំនុកចិត្តជូនអតិថិជន
- ពង្រឹងសមត្ថភាពបុគ្គលិកលើការគ្រប់គ្រង និងបច្ចេកទេស ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះកំណើនតម្រូវការសេវាកម្មរបស់កំពង់ផែ
- ជួសជុល ថែទាំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផែ និងគ្រឿងចក្របន្ថែមទៀត ដើម្បីរក្សាខ្ពស់ភាពប្រកួតប្រជែង និងលើកកម្ពស់សមត្ថភាពលើកដាក់ទំនិញរបស់ខ្លួន
- ពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយកំពង់ផែក្នុងប្រទេស និងក្នុងតំបន់
- ពង្រឹងអភិបាលកិច្ចគ្រប់គ្រងតាមរយៈការបង្កើតគណៈកម្មាធិការសំខាន់ៗ
- ចូលរួមក្នុងសកម្មភាពអភិវឌ្ឍសហគមន៍មូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពសង្គម

➢ **ការអនុវត្តការងាររបស់ក្រុមប្រឹក្សាភិបាល**

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះ ក្រុមប្រឹក្សាភិបាលបានធ្វើការជួបប្រជុំចំនួន ០១ លើក និងបានសម្រេចការងារដូចខាងក្រោម៖

សម័យប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៧ លើកទី៥ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើចំណុចដូចខាងក្រោម៖

- ក្រុមប្រឹក្សាភិបាលបានឯកភាពលើលទ្ធផលដែលបានសម្រេចបាន និងកំពុងអនុវត្តបន្តឆ្លើយតបទៅនឹងលទ្ធផលសម័យប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៧ លើកទី៤ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩ កន្លងមក ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុន PWC ដែលបានធ្វើបទបង្ហាញអំពីការងារ Result of reviewing and reporting timelines និងបានធ្វើការសម្រេចទៅលើ៖
 - ការអនុវត្តតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារជូននិយោជិតសម្រាប់ឆ្នាំ២០១៩ ។
 - ឯកភាពលើ Reporting timetable ដែលបានស្នើឡើងខាងលើដោយក្រុមហ៊ុនសវនករឯករាជ្យ PWC និងសូមអោយនាយកដ្ឋានគណនេយ្យ-ហិរញ្ញវត្ថុ សហការជាមួយ PWC ដើម្បីរៀបចំរបាយការណ៍ហិរញ្ញវត្ថុអោយបានទាន់ពេលវេលា និងជូនដំណឹងទៅលេខាធិការដ្ឋានដើម្បីស្នើសុំកំណត់កាលបរិច្ឆេទកិច្ចប្រជុំក្រុមប្រឹក្សាភិបាល។


- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ និងឆមាសទី១ ឆ្នាំ២០១៩ ដែលបានត្រួតពិនិត្យដោយក្រុមហ៊ុនសវនកម្មឯករាជ្យ PWC ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងឯកភាពលើរបាយការណ៍របស់គណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដែលបានលើកឡើង។ ទន្ទឹមហ្នឹងនេះផងដែរ អង្គប្រជុំបានស្នើសុំអោយ Mr. KUME ធ្វើការបន្តជាមួយ JICA ដើម្បីប្រក្សាយប្រាក់បំណុលជប៉ុន ODA Loan ពីយើងជប៉ុន ទៅដុល្លារអាមេរិក និងចរចាធ្វើយ៉ាងណាទទួលបានអត្រាការប្រាក់ទាបនៅពេលដែលបំណុល Convert មកជាប្រាក់ដុល្លារអាមេរិក។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍បូកសរុបលទ្ធផលការងារអាជីវកម្ម **កសស** ៧ខែ ដើមឆ្នាំ២០១៩ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើវិធានការដោះស្រាយលើស្ថានភាពកំពង់ផែបច្ចុប្បន្ន និងការកែសម្រួលតារាងថ្លៃស្តុកកុងតឺន័រ ហើយអង្គប្រជុំបានសម្រេច និងជម្រុញបន្ថែមទៅលើចំណុចដូចខាងក្រោម ៖
 - បន្តជម្រុញនូវវិធានការជាបន្ទាន់របស់ **កសស** ក្នុងការកែសម្រួលចំណតផែទំនិញទូទៅនៅមុខឃ្នាំងលេខ៥ ទៅជាចំណតផែកុងតឺន័របន្ថែមប្រវែង ២៤៣ ម៉ែត្រ និងការបំពាក់គ្រឿងចក្របន្ថែមអោយសម្រេចបានឆាប់រហ័ស និងទាន់ពេលវេលា ។
 - ជម្រុញការតបណ្តាញអគ្គិសនី ៤០ មេហ្គាវ៉ាត់ (ពីអគ្គិសនីកម្ពុជា - EDC) ចូល **កសស** និងតំបន់សេដ្ឋកិច្ចពិសេស **កសស** ។
 - ពង្រីកទីលានស្តុកកុងតឺន័រ និងមធ្យោបាយលើកដាក់អោយកាន់តែមានប្រសិទ្ធភាព ដោយត្រៀមដោះស្រាយកំណើនកុងតឺន័រពីបច្ចុប្បន្នរហូតដល់ពាក់កណ្តាលឆ្នាំ២០២៤ (ផែកុងតឺន័រថ្មីធ្វើហើយ)។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើបទបញ្ជា និងនីតិវិធីស្តីពីការជ្រើសតាំងតំណាងនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយអនុញ្ញាតអោយ **កសស** ពិភាក្សាដោយផ្ទាល់ជាមួយក្រុមហ៊ុនឯកជន ដែលមានបំណងចង់វិនិយោគលើទីតាំងដីសេះស ដែលស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយក្រុមហ៊ុនត្រូវរៀបចំផែនការអភិវឌ្ឍន៍ (Master Plan) ផែនការអាជីវកម្ម (Business Plan) និងកិច្ចសន្យាវិនិយោគអោយបានច្បាស់លាស់ ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័ត និងគោរពជម្រាបស្នើសុំគោលការណ៍សម្រេចពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពអោយ **កសស** លក់ដីចំនួន ០១ កន្លែង ដែលស្ថិតនៅភូមិតគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីយកថវិកាមកវិនិយោគ និងពង្រីកសមត្ថភាពកំពង់ផែបន្ថែមទៀត ។

សេចក្តីថ្លែងអំណរគុណ


ជាថ្មីម្តងទៀត យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអាណាព្យាបាលទាំងពីរ គឺក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិច្ចកាលតែងតែគាំទ្រ និងទុកចិត្តដល់សកម្មភាពការងាររបស់ **កសស** រៀងរហូតមក ។

ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិក និងកម្មករ កំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ដែលតែងតែខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ។

ថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
 ខេត្តព្រះសីហនុ, ថ្ងៃទី១៥ ខែវិច្ឆិកា គ.ស ២០១៩
ប្រធានអគ្គនាយក

លូ គីមលន់

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	V
សេចក្តីថ្លែងរបស់ប្រធានអគ្គនាយក	VI
ផ្នែកទី ១ : ព័ត៌មានទូទៅពាក់ព័ន្ធនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ	0២
ក- អត្តសញ្ញាណកំពង់ផែស្វយ័តក្រុងព្រះសីហនុ	0៣
ខ- លក្ខណៈនៃធុរកិច្ច.....	0៣
គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ	0៥
ផ្នែកទី ២ : ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច.....	0៦
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	0៧
ខ- រចនាសម្ព័ន្ធចំណូល	១0
ផ្នែកទី ៣ : របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ... ១១	
ផ្នែកទី ៤ : ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈក្រុមប្រឹក្សា	៣៨
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៣៩
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	៤៩
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	៤៩
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	៥0
ង- ផលប៉ះពាល់នៃអតិផរណា.....	៥0
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល.....	៥0
ផ្នែកទី ៥ : ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពិភាក្សានិងយោគីន	៥២
ហត្ថលេខាអភិបាលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ	៥៥





ផ្នែកទី ១

ព័ត៌មានទូទៅពាក់ព័ន្ធនឹង
កំពង់ផែស្វយ័តក្រុងព្រះសីហនុ



ក- អគ្គសញ្ញាណកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)

ឈ្មោះក្រុមហ៊ុនជាអក្សរ (ឡាតាំង)៖ PORT AUTONOME DE SIHANOUKVILLE "PAS"

ឈ្មោះក្រុមហ៊ុនជាអក្សរ (អង់គ្លេស)៖ SIHANOUKVILLE AUTONOMOUS PORT

លេខកូដស្តង់ដារ៖ KH1000060009

អាសយដ្ឋាន៖ តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សង្កាត់លេខ៣ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

លេខទូរស័ព្ទ៖ (៨៥៥) ៣៤ ៩៣៣ ៤១៦ / ៩៣៣ ៥១១

លេខទូរសារ៖ (៨៥៥) ៣៤ ៩៣ ៣ ៦៩៣

គេហទំព័រ៖ www.pas.gov.kh

អ៊ីម៉ែល៖ pasinfo@pas.gov.kh

លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម៖ Co.៤៧៨៤ Et / ២០១៧ កាលបរិច្ឆេទ៖ ២១ កុម្ភៈ ២០១៧

លេខអាជ្ញាប័ណ្ណអាជីវកម្ម៖ ០១៥៩ ពណ.ចបព កាលបរិច្ឆេទ៖ ២២ កុម្ភៈ ២០១៧ ដែលចេញដោយក្រសួង
ពាណិជ្ជកម្ម

សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ៖ ០៥៨/១៧/គ.ម.ក/ស.ស.រ

កាលបរិច្ឆេទ៖ ០៩ ឧសភា ២០១៧

ឈ្មោះបុគ្គលតំណាងបុគ្គលបោះផ្សាយ៖ ឯកឧត្តម លូ គឹមឈន់

ខ- លក្ខណៈនៃធុរកិច្ច

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅតែមួយគត់នៃព្រះរាជាណាចក្រ
កម្ពុជា ដែលកំពុងធ្វើអាជីវកម្មលើផ្ទៃដីប្រមាណ ១២៥ ហិកតា។ ដោយស្ថិតនៅតាមបណ្តោយឆ្នេរនៃព្រះរាជា
ណាចក្រកម្ពុជាក្នុងឈូងសមុទ្រថៃ កសស ទទួលបានភាពអនុគ្រោះពីធម្មជាតិ និងលក្ខខណ្ឌប្រតិបត្តិការយ៉ាង
រលូនពេញមួយឆ្នាំ ដោយមានទឹកសមុទ្រស្ងប់ស្ងាត់ល្អ និងពុំមានព្យុះធំៗឡើយ ។

កសស ត្រូវបានតភ្ជាប់ដោយបណ្តាញដឹកជញ្ជូនចម្រុះ។ តាមផ្លូវគោក កសស ត្រូវបានតភ្ជាប់ដោយផ្លូវ
ជាតិសំខាន់ៗពីរ គឺផ្លូវជាតិលេខ៤ ដែលមានប្រវែង ២២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមកក្រុងព្រះសីហនុ និង
ផ្លូវជាតិលេខ៣ ដែលកាត់តាមទីរួមខេត្តកំពត ដែលមានប្រវែង ២៤៤ គីឡូម៉ែត្រ។ កសស ក៏ត្រូវបានតភ្ជាប់
ដោយខ្សែរថភ្លើងភាគខាងត្បូង ពីភ្នំពេញកាត់តាមខេត្តកំពត ដែលមានប្រវែង ២៦៤ គីឡូម៉ែត្រ។ ចំណែកតាម
ផ្លូវអាកាស កសស ត្រូវបានតភ្ជាប់ទៅខេត្តសៀមរាប និងរាជធានីភ្នំពេញដោយអាកាសយានដ្ឋានអន្តរជាតិខេត្ត
ព្រះសីហនុ។

ក្នុងនាមជាប្រតិបត្តិករដៃ កសស ត្រូវបំពេញអាជីវកម្ម និងសេវាកម្មដូចខាងក្រោម៖

- កណ្តាលរកិច្ច នាំនាវាចេញ-ចូល និងផ្តល់ភស្តុភារដល់នាវា
- លើកដាក់ ផ្ទេរ-ផ្ទុក ទំនិញ
- ស្តុកទំនិញ នៅឃ្នាំង និងទីលាន

- តំបន់សេដ្ឋកិច្ចពិសេស

កសស មានចំណតផែសរុបប្រវែង ១.៣៣០ ម៉ែត្រ ដោយចែកជា ៩ ចំណតដូចខាងក្រោម៖

ល.រ	ឈ្មោះស្ថានីយ៍	ប្រភេទទំនិញ	បណ្តោយ (ម៉ែត្រ)	ទទឹង (ម៉ែត្រ)	ចំណត
១	ស្ថានីយ៍ដៃអ្នកដំណើរ (ចំណតផែចាស់)	អ្នកដំណើរ និងទំនិញរាយ	២៩០	២៨	លេខ ១ និង លេខ ៣៖ ជម្រៅ ៩ ម៉ែត្រ ដល់ ១៣ ម៉ែត្រ សម្រាប់នាវា ដែលមានជម្រៅ បាត ៨,៥ ម៉ែត្រ ចូលចតបាន។ លេខ ២ និង លេខ ៤៖ ជម្រៅ ៦,៥ ម៉ែត្រ ដល់ ៨ ម៉ែត្រ សម្រាប់នាវា ដែលមានជម្រៅ បាត ៧ ម៉ែត្រ ចូលចតបាន។
២	ស្ថានីយ៍ដៃថ្មី	កុងតឺន័រ	៣៥០	៥០០	លេខ ៥ (ផ្នែកខាងលិច និង លេខ ៦ (ផ្នែកខាងកើត៖ ជម្រៅ ១០ ម៉ែត្រ សម្រាប់នាវា ដែលមាន ជម្រៅបាតក្រោម ៨,៥ ម៉ែត្រ ចូលចតបាន។
៣	ស្ថានីយ៍ដៃកុងតឺន័រ	កុងតឺន័រ	៤០០	៣៥០	លេខ ៧ និង លេខ ៨៖ ជម្រៅ ១១ ម៉ែត្រ សម្រាប់នាវាដែល មានជម្រៅបាតក្រោម ៨,៥ ម៉ែត្រ ចូលចតបាន។
៤	ស្ថានីយ៍ដៃថ្មី	ដឹកប្រេង	៥៣	៥	ចំណតផែប្រេង៖ ជម្រៅ ៤,៥ ម៉ែត្រ ហើយមានប្រវែង សរុប ក្រោម ៨០ ម៉ែត្រ។ ឧបករណ៍ ទាក់ព្យួរកែច្នៃ ត្រូវបានរៀបចំ សម្រាប់ នាវាប្រេងដែលមាន ជម្រៅបាតក្រោម ៦ ម៉ែត្រ និង ប្រវែងក្រោម ១១០ ម៉ែត្រ ធ្វើ ការចូលចតបាន ។

- ស្ថានីយ៍ថតភ្លើងដឹកកុងតឺន័រ

ក្រៅពីចំណតផែនដីខាងលើ ដោយសហការជាមួយក្រុមហ៊ុន Royal Railway Co., Ltd កសស ក៏មានប្រតិបត្តិការប្រព័ន្ធផ្លូវដែក និងទីលានផ្ទុកទំនិញកុងតឺន័រក្នុងបរិវេណកំពង់ផែដើម្បីឱ្យអតិថិជន ឬម្ចាស់ទំនិញអាចដឹកជញ្ជូនទៅវិញទៅមកពី កសស ទៅភ្នំពេញ។ កសស បានជួលដីបរិវេណនេះទៅឱ្យក្រុមហ៊ុន Royal Railway Co., Ltd ហើយផ្តល់សេវាកម្មលើកដាក់កុងតឺន័រទៅលើ និងចុះពីថតភ្លើង ។

- តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្រៅពីអាជីវកម្ម សេវាកម្មខាងលើ កសស ក៏មានប្រតិបត្តិដំណើរការតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលមានទំហំផ្ទៃដីប្រមាណ ៦៤ ហិកតា បានកសាងឡើងតាមបទដ្ឋានប្រទេសជប៉ុន។



គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះ កសស ពុំមានព្រឹត្តិការណ៍សំខាន់ៗអ្វីកើតឡើងទេ ។





ផ្នែកទី ២
ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច






ក- លទ្ធផលប្រតិបត្តិការអន្តរកិច្ច

បរិយាយ	ឯកតា	ផែនការ ២០១៩	ត្រីមាសទី៣ ឆ្នាំ ២០១៩	ត្រីមាសទី៣ ឆ្នាំ ២០១៨	ត្រីមាសទី៣ ឆ្នាំ ២០១៧	ប្រៀបធៀប	
		១	២	៣	៤	(២-៣/៣)	(២-៤/៤)
បរិមាណទំនិញឆ្លងកាត់	តោន	៥,៩០៨,០០០	១,៧០០,៣៧៣	១,២៩៥,០៥៤	១,១៤៦,៤៤៦	៣១.៣០%	៤៨.៣២%
ជាកុងតឺន័រ	—		១,១៤០,៥៨៧	៨៤៥,៨៨២	៧៧៧,៥០៩	៣៤.៨៤%	៤៦.៧០%
ទំនិញរាយ	—		១២៥,១៥០	៩៦,២៩៤	៤៣,១៩៣	២៩.៩៧%	១៨៩.៧៤%
ជាប្រេង	—		៤៣៤,៦៣៦	៣៥២,៨៧៨	៣២៥,៧៤៤	២៣.១៧%	៣៣.៤៣%
បរិមាណទំនិញនាំចូល	—	៤,៣១៧,០០០	១,៣២៣,៦៩០	៩៤៤,១១៤	៨១២,៤១៣	៤០.២០%	៦២.៩៣%
ជាកុងតឺន័រ	—		៧៨៥,៩៨១	៥១៣,០៥៤	៤៥១,៤៨៥	៥៣.២០%	៧៤.០៩%
ទំនិញរាយ	—		៥៣៧,៧០៩	៤៣១,០៥៩	៣៦០,៩២៨	២៤.៧៤%	៤៨.៩៨%
បរិមាណទំនិញនាំចេញ	—	១,៥៩១,០០០	៣៧៦,៦៨៤	៣៥០,៩៤០	៣៣៤,០៣៤	៧.៣៤%	១២.៧៧%
ជាកុងតឺន័រ	—		៣៥៤,៦០៧	៣៣២,៨២៧	៣២៦,០២៤	៦.៥៤%	៨.៧៧%
ទំនិញរាយ	—		២២,០៧៧	១៨,១១៣	៨,០១០	២១.៨៨%	១៧៥.៦៣%
បរិមាណទំនិញលើករៀប	—	៧,៩០៤,០០០	២,៤២៩,២៨៨	១,៨០៧,០៥៧	១,៦០៧,១០៨	៣៤.៤៣%	៥១.១៦%
ប្រគល់ផ្ទាល់	—	៣៤៧,០០០	១០២,១៨៦	៧៧,២៩៤	៣៤,២៩៦	៣២.២០%	១៩៧.៩៥%
ឆ្លងកាត់ឃ្នាំងនិងទីលាន	—	៧,៥៥៧,០០០	២,៣២៧,១០២	១,៧២៩,៧៦៣	១,៥៧២,៨១២	៣៤.៥៣%	៤៧.៩៦%
បរិមាណកុងតឺន័រឆ្លងកាត់	TEUs	៥៩០,០០០	១៨៣,២៥២	១៤៤,៣២៣	១២៩,២២៥	២៦.៩៧%	៤១.៨១%
នាំចូល	—	៣០៣,០០០	៩២,៨៦៥	៧១,៩៨៣	៦៤,៣០៥	២៩.០១%	៤៤.៤១%
មានទំនិញ	—		៨៣,២៧៥	៦២,៤៣៨	៥៤,៤៨២	៣៣.៣៧%	៥២.៨៥%



គ្មានទំនិញ	-		៩,៥៩០	៩,៥៤៥	៩,៨២៣	០.៤៧%	-២.៣៧%
នាំចេញ	-	២៨៧,០០០	៩០,៣៨៧	៧២,៣៤០	៦៤,៩២០	២៤.៩៥%	៣៩.២៣%
មានទំនិញ	-		៤៩,៤៧០	៤៨,០៨១	៤៣,៨៤៥	២.៨៩%	១២.៨៣%
គ្មានទំនិញ	-		៤០,៩១៧	២៤,២៥៩	២១,០៧៥	៦៨.៦៧%	៩៤.១៥%
ចំនួននាវាចូលចក	គ្រឿង	១,៤៩២	៤០៦	៣៥២	៣០៥	១៥.៣៤%	៣៣.១១%
ចំណុះនាវា	តោន	១៦,០៨៨,០០០	៣,៧១៤,៦៦៣	៣,៥១៣,៦៦១	២,៨៣១,៨៨៥	៥.៧២%	៣១.១៧%
នាវាដឹកកុងតឺន័រ	គ្រឿង		១៥៨	១៦៥	១២៤	-៤.២៤%	២៧.៤២%
ចំណុះនាវាដឹកកុងតឺន័រ	តោន		២,៣០៥,៦៣៤	២,៥២១,២០០	១,៩០៣,៤៩៣	-៨.៥៥%	២១.១៣%
នាវាដឹកប្រេង	គ្រឿង		១៦៥	១៣៨	១២០	១៩.៥៧%	៣៧.៥០%
ចំណុះនាវាដឹកប្រេង	តោន		៥៣០,៧១២	៤២៥,១៦៨	៤១៨,៨៣១	២៤.៨២%	២៦.៧១%
នាវាដឹកទំនិញទូទៅ	គ្រឿង		៨២	៤៧	៦០	៧៤.៤៧%	៣៦.៦៧%
ចំណុះនាវាដឹកទំនិញទូទៅ	តោន		៧២៧,៦២២	៣៦៨,៧៣៧	៤៥៣,៦៨៤	៩៧.៣៣%	៦០.៣៨%
នាវាទេសចរណ៍	គ្រឿង		១	២	១	-៥០.០០%	០.០០%
នាវាទេសចរណ៍	តោន		១៥០,៦៩៥	១៩៨,៥៥៦	៥៥,៨៧៧	-២៤.១០%	១៦៩.៦៩%
ចំនួនទេសចរ	នាក់		២,២០០	៣,៧៣៧	៩១៥	-៤១.១៣%	១៤០.៤៤%





ខ- ចេតាសម្ព័ន្ធចំណូល

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រីមត្រីមាសទី៣ ឆ្នាំ២០១៩		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រីមត្រីមាសទី៣ ឆ្នាំ២០១៨		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រីមត្រីមាសទី៣ ឆ្នាំ២០១៧	
	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប
ចំណូលលើកដាក់ពីនាវាទៅទី លាន (Stevedoring)	៤៣,៤១៥,០២៩	៤៧.៤២%	៣៣,៤៨៨,៣៥៩	៤៧.៣៣%	២៨,៥៧៩,០៤៣	៤៧.៣២%
ចំណូលលើកដាក់លើទីលាន (LOLO)	២៣,៨៣៩,៥០៣	២៦.០៤%	១៩,៦៦៦,០៨៣	២៧.៧៩%	១៧,០៣០,២៧១	២៨.២០%
ចំណូលពីសេវាកម្មនាវាចរ	១៦,៦១៦,០៣៨	១៨.១៥%	១៣,៩២៥,៣៩៩	១៩.៦៨%	១២,០១១,០៥៩	១៩.៨៩%
ចំណូលស្តុក ឃ្នាំង និងទីលាន	៦,៦៩៩,២៤០	៧.៣២%	២,៤៣៤,៧៨៧	៣.៤៤%	១,៦៦២,៩៣៤	២.៧៥%
ចំណូលដឹកជញ្ជូន	៤,០០១	០.០០%	១២៧,០៨៦	០.១៨%	២១១,៣៧២	០.៣៥%
ចំណូលនាវាទេសចរណ៍	៣៦,០៤៤	០.០៤%	៤៧,០៩៤	០.០៧%	១៥,០១៤	០.០២%
ចំណូលពីតំបន់ សេដ្ឋកិច្ចពិសេស	៦១០,០៧៧	០.៦៧%	៨០០,៥១៥	១.១៣%	៦៦៤,១៣៥	១.១០%
ចំណូលជួលទីតាំង	២៥៦,១៦៥	០.២៨%	១៩១,៣៧៣	០.២៧%	១៥២,៨៤៩	០.២៥%
ចំណូលផ្សេងៗទៀត	៨១,០០៩	០.០៩%	៧៥,៤១៨	០.១១%	៦៧,០០៤	០.១១%
ចំណូលសរុប	៩១,៥៥៧,១០៥	១០០.០០%	៧០,៧៥៦,១១៤	១០០.០០%	៦០,៣៩៣,៦៨២	១០០.០០%





ផ្នែកទី ៣
របាយការណ៍ហិរញ្ញវត្ថុដែលបានពិនិត្យ
ឡើងវិញដោយសវនករឯករាជ្យ





របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុសង្ខេប ជូនភាគហ៊ុនិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយ របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (ហៅកាត់ថា “ក.ស.ស”) គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង ៩ខែ របាយការណ៍បម្រែបម្រួលមូលធន និងលំហូរសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ព្រមទាំងកំណត់សម្គាល់ផ្សេងៗរួមមាន សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ និងកំណត់សម្គាល់ពន្យល់ផ្សេងៗទៀត។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញព័ត៌មានហិរញ្ញវត្ថុសង្ខេប ដោយស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺធ្វើសេចក្តីសន្និដ្ឋានលើព័ត៌មានហិរញ្ញវត្ថុសង្ខេប ដោយផ្អែកទៅលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

ដែនកំណត់នៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិនៃកម្ពុជាលើការត្រួតពិនិត្យ លេខ ២៤១០ ស្តីពី “ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុដែលធ្វើឡើងដោយសវនករឯករាជរបស់អង្គការ”។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមាន ការចោទជាសំណួរទៅអ្នកទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ការអនុវត្តលក្ខណៈវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗទៀត។ ការត្រួតពិនិត្យមានដែនកំណត់តូចជាងការធ្វើសវនកម្ម ដែលអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ជាលទ្ធផលការត្រួតពិនិត្យនេះមិនអាចធ្វើឱ្យយើងខ្ញុំធ្វើការធានាអះអាងអំពីបញ្ហាសំខាន់ៗ ដូចដែលយើងខ្ញុំអាចដឹងក្នុងការធ្វើសវនកម្មនោះទេ។ ដូច្នេះ យើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មទេ។

សេចក្តីសន្និដ្ឋាន

យោងទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថាមិនមានបញ្ហាណាមួយ ដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុសង្ខេបដែលបានភ្ជាប់មកជាមួយមិនបានរៀបចំ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជាលេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” នោះទេ។

ជ. ក្រុមហ៊ុន PricewaterhouseCoopers (Cambodia) Ltd.



ឡាន ហ៊ុន
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩

កំណត់ផែស្វ័យភ័ក្ត្រព្រះសីហនុ

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (មិនបានធ្វើសវនកម្ម)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

	កំណត់ សម្គាល់	៣០ កញ្ញា ២០១៩ ពាន់រៀល <small>(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)</small>	៣១ ធ្នូ ២០១៨ ពាន់រៀល <small>(បានធ្វើសវនកម្ម)</small>
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ និងបរិក្ខារ	៧	៨៤៥.៣៩៧.២៥៧	៨៤៥.៦៦១.៩៧១
ទ្រព្យសម្បត្តិវិនិយោគ	៨	២៧៧.២៥៩.៦៩៣	២៧៩.៤៨២.១៨០
ទ្រព្យសកម្មអរូបី	៩	៦.៦៩៧.៦៧៧	៧.៤៩៤.៨៣១
ឥណទានបុគ្គលិក		១.៨០៧.៩២០	៣.៤២១.១៣២
		<u>១.១៣៧.១៦២.៥៤៧</u>	<u>១.១៣៦.០៦០.១១៤</u>
ទ្រព្យសកម្មរយៈពេលខ្លី			
ឥណទានបុគ្គលិក		២.១១១.៣៧២	១.៨៨៣.៩៨១
សន្និធិ		១៤.១៨០.៥៦៤	១១.៣២២.៦១៨
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ		៦៣.០៤១.៧៨៣	៤១.៨៥៩.០១១
ប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី		១០៤.៥៧២.០៥៣	៧៤.៨៧៧.២៣៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		៣៨.១៤៥.២០៧	៦២.១៩១.៥២៥
		<u>២២២.០៥០.៩៧៩</u>	<u>១៩២.១៣០.៣៧៤</u>
ទ្រព្យសកម្មសរុប		<u>១.៣៥៩.២១៣.៥២៦</u>	<u>១.៣២៨.១៩០.៤៨៨</u>
មូលធន និងបំណុល			
មូលធន			
ដើមទុន និងបុព្វលាភភាគហ៊ុន	១០	៥១៨.០១៨.០៦៣	៥១៨.០១៨.០៦៣
ទុនបម្រុងផ្សេងៗ		២៤.៧១២.៧២៣	២០.១៥៥.៨៤៦
ចំណេញរក្សាទុក		១៣៨.៧៣៥.៩៩៧	១១៩.០១៥.៥២៥
មូលធនសរុប		<u>៦៨១.៤៦៦.៧៨៣</u>	<u>៦៥៧.១៨៩.៤៣៤</u>
បំណុល			
បំណុលរយៈពេលវែង			
ភាគលាភអប្បបរមាធានាត្រូវបង់	១០	-	៥.២៥៦.៣៣៩
ប្រាក់កម្ចី	១១	៥១៥.១១៩.០៩៧	៥២៨.៤២៣.៩១៨
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍		៦៩.០៨៤.៨៨៥	៦៦.៨៨១.៩៧៦
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		១.៤៧១.៧៦៨	១.៤៧១.៧៦៨
ចំណូលពន្យារ		៥.៦៤១.៨៨៦	៥.៦៣៥.២៤៥
បំណុលពន្យារ		៧.០៦១.៧៦៨	៤.៦០៦.៨៨៤
		<u>៥៩៨.៣៧៩.៤០៤</u>	<u>៦១២.២៧៦.១៣០</u>
បំណុលរយៈពេលខ្លី			
ភាគលាភអប្បបរមាធានាត្រូវបង់	១០	៥.១៦៧.៩៦១	៤.៩១២.៤៦៦
ប្រាក់កម្ចី	១១	៣៣.០៥៨.១៥៩	២២.១៩៧.៣១១
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍		៣.០៥៧.០០០	៣.០៥៧.០០០
កាតព្វកិច្ចទូទាត់ប្រាក់បំណាច់អតីតភាពការងារ		៣៦៧.៩៩៣	៣៦៧.៩៩៣
ចំណូលពន្យារ		២៤៤.៥៤៨	២៥១.៥២៧
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		២៥.៤៩៩.៩៣៥	២០.៩៤១.៩០៤
បំណុលពន្ធលើប្រាក់ចំណូល		៥.៩៣១.៧៤៣	៦.៩៩៦.៧៦៣
		<u>៧៣.៣៦៧.២៩៩</u>	<u>៥៨.៧២៤.៩២៤</u>
បំណុលសរុប		<u>៦៧១.៧៤៦.៧០៣</u>	<u>៦៧១.០០១.០៥៤</u>
មូលធន និងបំណុលសរុប		<u>១.៣៥៩.២១៣.៥២៦</u>	<u>១.៣២៨.១៩០.៤៨៨</u>

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៦ ដល់ ទំព័រទី ២៦ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ។

កំណត់ផែស្វ័យកម្រងព្រះសីហនុ

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ (មិនបានធ្វើសវនកម្ម) សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩

កំណត់សម្គាល់	ដំណាច់ការិយបរិច្ឆេទ៣ខែ		ដំណាច់ការិយបរិច្ឆេទ៩ខែ		
	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	
ចំណូល	១២	៩១.៥៥៧.១០៥	៧០.៧៥៦.១១៤	២៤២.៨៦៩.១៣៤	២០០.១៣៤.៣២៦
ចំណាយ					
ចំណាយសម្រាប់ផ្គត់ផ្គង់	១៣	(២៣.៨៤១.១១៦)	(១៩.៨៩៦.៣៣៥)	(៦៨.០៣៤.១៧៥)	(៥៥.៩៦៩.០៩១)
ចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	១៤	(២២.៣៦៩.៨៩០)	(២១.១៩១.២៩៨)	(៦៣.០០០.៣១៧)	(៥២.៧២៧.៨១៨)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិវិនិយោគ និង ទ្រព្យសកម្មអរូបី	១៥	(៧.៣៣២.១៥៦)	(៧.១៦០.៣២៧)	(២១.៦៥៨.២៩០)	(២១.០៤៦.៦៤៩)
ចំណាយជួសជុល និងថែទាំ		(១.២១៣.០២៩)	(១.៤៤៧.១២៤)	(៦.១៦៨.២៦៤)	(៤.៩១៤.០៣៤)
ចំណាយផ្សេងៗ		(៥.១៧៩.០៧៤)	(៥.៨១៩.២០៨)	(១៨.៧៣១.១៥៥)	(១៩.៦១៦.៦២៤)
ខាតផ្សេងៗ - សុទ្ធ		(៦០៥.៥៨៣)	(១៨៤.៩៧៨)	(៤០០.៦៩០)	(១៥៦.២២៤)
		(៦០.៥៤០.៨៤៨)	(៥៥.៦៩៩.២៧០)	(១៧៧.៩៩២.៨៩១)	(១៥៤.៤៣០.៤៤០)
ចំណេញប្រតិបត្តិការ		៣១.០១៦.២៥៧	១៥.០៥៦.៨៤៤	៦៤.៨៣៦.២៤៣	៤៥.៧០៣.៨៨៦
ចំណូលហិរញ្ញវត្ថុ		១.០៧៨.២៣០	៩.៨១៤.៨៣០	២.៩៥២.៤២២	២.៨១៤.៧៦៦
ចំណាយហិរញ្ញវត្ថុ		(៤.៤៦៦.៨៩០)	(២.៧៥៦.៩៣០)	(២៥.៣៧២.៩២៥)	(១១.៥២៦.៧៩០)
(ចំណាយ)/ចំណូលហិរញ្ញវត្ថុ - សុទ្ធ	១៦	(៣.៣៨៨.៦៦០)	៧.០៥៧.៩០០	(២២.៤២០.៥០៣)	(៨.៧១២.០២៤)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		២៧.៦២៧.៥៩៧	២២.១៥៤.៧៤៤	៤២.៤៥៨.៧៤០	៣៦.៩៩៦.៦២៨
ចំណាយពន្ធលើប្រាក់ចំណូល	១៧	(៣.៣៤៦.៩៩៥)	(១.៩៩៩.២២០)	(៨.៣៩០.៤៩៩)	(៧.៤៧២.៩០៤)
ចំណេញក្នុងការិយបរិច្ឆេទ		២៤.២៨០.៦០២	២០.១៥៥.៥២៤	៣៤.០៦៨.២៤១	២៩.៥២៣.៧២៤
ចំណូលលម្អិតផ្សេងៗ					
ខ្ទង់ដែលមិនចាត់ថ្នាក់ឡើងវិញក្នុងចំណេញ - ខាត៖					
ការវាស់វែងភាពព្យាបាទអត្ថប្រយោជន៍សោធននិវត្តន៍ឡើងវិញ		-	(១.៦៨០.៧៥០)	-	(៥.០៤២.២៥០)
លទ្ធផលលម្អិតចំណេញសរុបក្នុងការិយបរិច្ឆេទ					
ចំណេញរបស់ភាគហ៊ុនិក		២៤.២៨០.៦០២	២០.១៥៥.៥២៤	៣៤.០៦៨.២៤១	២៩.៥២៣.៧២៤
លទ្ធផលលម្អិតចំណេញសរុបរបស់ភាគហ៊ុនិក		២៤.២៨០.៦០២	១៨.៤៧៤.៧៧៤	៣៤.០៦៨.២៤១	២៨.៧៦៦.៧២០
ចំណេញក្នុងមួយភាគហ៊ុនរបស់ភាគហ៊ុនិករបស់ ក.ស.ស សម្រាប់ការិយបរិច្ឆេទនេះមានដូចខាងក្រោម៖					
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន (រៀល)	១៨	២៨៣,០៨	២៣៥,៤៦	៣៩៧,១៦	៣៤៤,១៦
ចំណេញក្នុងមួយភាគហ៊ុនថយចុះ (រៀល)	១៨	២៨៣,០៨	២៣៥,៤៦	៣៩៧,១៦	៣៤៤,១៦

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយទំព័រទី ៦ ដល់ ទំព័រទី ២៦ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសរុបនេះ។

កំណត់ផែស្វ័យភ័ក្ត្រទ្រព្យសិបាណុ

**របាយការណ៍បម្រែបម្រួលមូលធន (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

	ដែលងាយស្រួលកាត់បន្ថយ			
	លើមូល និង បុព្វលាភភាគហ៊ុន លានរៀល	ទុនបម្រុងផ្សេងៗ លានរៀល	ចំណេញរក្សាទុក លានរៀល	សរុប លានរៀល
ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	៥១៨.០១៨.០៦៣	១៧.៦៤១.៩១៤	១១០.៩៥០.៥៧៧	៦៤៦.៦១០.៥៥៤
ចំណេញក្នុងការិយបរិច្ឆេទ	-	-	២៩.៥១៨.៩៥៨	២៩.៥១៨.៩៥៨
ខាតលម្អិតផ្សេងៗ	-	-	(៥.០៤២.២៥០)	(៥.០៤២.២៥០)
ខាតលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	២៤.៤៧៦.៧០៨	២៤.៤៧៦.៧០៨
ធ្វើទៅទុនបម្រុង	-	២.៥១៣.៩៣២	(២.៥១៣.៩៣២)	-
ភាគលាភបានបង់ (កំណត់សម្គាល់ ៦)	-	-	(៧.២៣៧.៨៩២)	(៧.២៣៧.៨៩២)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	<u>៥១៨.០១៨.០៦៣</u>	<u>២០.១៥៥.៨៤៦</u>	<u>១២៥.៦៧៥.៤៦១</u>	<u>៦៦៣.៨៤៩.៣៧០</u>
ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	៥១៨.០១៨.០៦៣	២០.១៥៥.៨៤៦	១១៩.០១៥.៥២៥	៦៥៧.១៨៩.៤៣៤
ចំណេញក្នុងការិយបរិច្ឆេទ	-	-	៣៤.០៦៥.២៤១	៣៤.០៦៥.២៤១
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	៣៤.០៦៥.២៤១	៣៤.០៦៥.២៤១
ធ្វើទៅទុនបម្រុង	-	៤.៥៥៦.៨៧៧	(៤.៥៥៦.៨៧៧)	-
ភាគលាភបានបង់ (កំណត់សម្គាល់ ៦)	-	-	(៩.៧៨៧.៨៩២)	(៩.៧៨៧.៨៩២)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	<u>៥១៨.០១៨.០៦៣</u>	<u>២៤.៧១២.៧២៣</u>	<u>១៣៨.៧៣៥.៩៩៧</u>	<u>៦៨១.៤៦៦.៧៨៣</u>

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយពីទំព័រទី ៦ ដល់ ទំព័រទី ២៦ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ។

កំណត់ផែស្វ័យភ័ក្ត្រព្រះសីហនុ

**របាយការណ៍លំហូរសាច់ប្រាក់ (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ៩ខែ	
		៣០ កញ្ញា ២០១៩ ពាន់រៀល	៣០ កញ្ញា ២០១៨ ពាន់រៀល
		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
លំហូរសាច់ប្រាក់ចូលពីប្រតិបត្តិការ	១៩	៦៧.៥៤៦.៨៤៦	៤៦.០៨៦.៥១១
ពន្ធលើប្រាក់ចំណូលបានបង់		(៧.០០០.៦៣៥)	(៣.៤៦៣.៦៩៦)
លំហូរចូលសាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ		៦០.៥៤៦.២១១	៤២.៦២២.៨១៥
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៧	(១៥.១០៩.៣០៨)	(៤៤.៥៧៦.១៣៩)
ការទិញទ្រព្យសម្បត្តិវិនិយោគ	៨	(២.១៤៧.២៧៥)	(៧៩៩.៣៤១)
ការដាក់ប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី		(២៩.៦៩៨.៨១៤)	(១.៥២៩.៧២៥)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៧៧.៨៦៤	-
ប្រាក់សំណងបានទទួលពីឥណទានបុគ្គលិក		១.៩២៥.០៤៤	១.៨៨៨.២៤៦
ការប្រាក់បានទទួល		២.៩២៥.៥៩៤	២.៧៨៧.៤៦៥
លំហូរសាច់ប្រាក់ចេញសុទ្ធពីសកម្មភាពវិនិយោគ		(៤២.០២៦.៨៩៩)	(៤២.២២៩.៤៩៤)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់	៦	(១៥.១៩១.៥២៧)	(១២.៦៤១.៥២៦)
សាច់ប្រាក់បានពីប្រាក់កម្ចី		៥០៤.៧១០	២៧.៣៥៣.០០២
ការសងប្រាក់កម្ចី		(២១.៥២២.៨៨៦)	(១៥.៧៦១.២៨៦)
ការប្រាក់បានបង់		(៦.៣៥៥.៩៣១)	(៨.១៤៨.៤៦០)
លំហូរសាច់ប្រាក់ចេញសុទ្ធពីសកម្មភាពហិរញ្ញប្បទាន		(៤២.៥៦៥.៦៣៤)	(៩.១៩៨.២៧០)
តំបន់សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(២៤.០៤៦.៣១៨)	(៨.៨០៤.៩៤៩)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមការិយបរិច្ឆេទ		៦២.១៩១.៥២៥	៥១.០៨១.២២៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដំណាច់ការិយបរិច្ឆេទ		៣៨.១៤៥.២០៧	៤២.២៧៦.២៨០

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយទំព័រទី ៦ ដល់ ទំព័រទី ២៦ ជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

១. ព័ត៌មានទូទៅ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ហៅកាត់ថា "ក.ស.ស") គឺជាគ្រឹះស្ថានស្វយ័តសាធារណៈ ដែលស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

ក.ស.ស គឺជានីតិអង្គភាពដែលមានលក្ខណៈស្វយ័តទាំងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងត្រូវបានបង្កើតឡើងដោយអនុលោមទៅតាមអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ដែលបានផ្តល់ស្ថានភាពឱ្យ ក្រុមហ៊ុនជាស្ថាប័នស្វយ័តសាធារណៈ។

ក.ស.ស បានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីលេខ Co.៤៧៨៤ ET/២០១៧ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ភាគហ៊ុនប្រភេទ "គ" របស់ ក.ស.ស ត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា "ផ.ម.ក") នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។

បច្ចុប្បន្ននេះ ក.ស.ស គឺជាកំពង់ផែសមុទ្រអន្តរជាតិ និងជាកំពង់ផែពាណិជ្ជកម្មតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អនុលោមទៅតាមអនុក្រឹត្យលេខ ៧៧ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ការបង្កើតកំពង់ផែស្វយ័តក្រុងព្រះសីហនុ បេសកកម្មរបស់ ក.ស.ស គឺផ្តល់សេវាកំពង់ផែសមុទ្រ និងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកំពង់ផែសមុទ្រ ដូចខាងក្រោម៖

- កណ្តាលភូមិវិទ្យាសាស្ត្រចេញ-ចូល និងផ្តល់ភស្តុភារដល់នាវា
- លើកដាក់ ផ្ទេរផ្ទុក និងដឹកជញ្ជូនទំនិញ
- ការងារថែរក្សា ស្តុកទំនិញ ឃ្នាំង-ទីលាន
- ការងារអភិវឌ្ឍន៍ ស្តារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ក.ស.ស ដែលមានស្រាប់
- ទទួលខុសត្រូវ និងចាត់ចែងលើការងារការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់គ្រប់គ្រង និង
- គ្រប់គ្រងដឹកនាំ និងចាត់ចែងសកម្មភាពឱ្យមានប្រសិទ្ធភាព និងមានការរីកចម្រើន

ក្នុងឋានៈជាស្ថាប័នស្វយ័តសាធារណៈ ក.ស.ស ទទួលអំណាច និងកាតព្វកិច្ចទាំងឡាយ ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញបេសកកម្មស្របតាមកម្មវត្ថុរបស់ខ្លួន។

ការិយាល័យចុះបញ្ជីរបស់ ក.ស.ស មានទីតាំងស្ថិតនៅតំបន់ វិសេស មេត្តាអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលអនុម័តឱ្យចេញផ្សាយព័ត៌មានហិរញ្ញវត្ថុសង្ខេប នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបសម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានត្រួតពិនិត្យប៉ុន្តែមិនត្រូវបានធ្វើសវនកម្មទេ។

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រស្រាវជ្រាវស្រាវអន្តរជាតិ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

២. មូលដ្ឋានក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេប

ព័ត៌មានហិរញ្ញវត្ថុសង្ខេបសម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល” (“CIAS 34”)។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះមិនរួមបញ្ចូលនូវរាល់កំណត់សម្គាល់គ្រប់ប្រភេទទាំងអស់ ដូចបានបង្ហាញជាធម្មតានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មប្រចាំឆ្នាំទេ។ ដូចនេះ ព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះគួរត្រូវបានអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។ គោលការណ៍គណនេយ្យសំខាន់ៗដែលបានប្រើក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបនេះ គឺដូចទៅនឹងគោលការណ៍គណនេយ្យ សំខាន់ៗដែលបានប្រើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចសម្រាប់ឆ្នាំ២០១៨។

២.១ ស្តង់ដារគណនេយ្យថ្មី និងស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែលក.ស.ស បានអនុវត្ត

ស្តង់ដារគណនេយ្យថ្មី ស្តង់ដារគណនេយ្យដែលបានកែលម្អ ឬស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម និងបំណកស្រាយមួយចំនួន បានចូលជាធរមានសម្រាប់ ការិយបរិច្ឆេទរាយការណ៍នេះ:

• ស្តង់ដារគណនេយ្យថ្មី (*)	CIFRS 16 ៖ ភតិសន្យា
• ការកែលម្អប្រចាំឆ្នាំ	CIAS 12 ៖ ចំណូលពន្ធ
• ការកែលម្អប្រចាំឆ្នាំ	CIAS 23 ៖ ចំណាយប្រាក់កម្ចី
• ស្តង់ដារគណនេយ្យដែលបានធ្វើវិសោធនកម្ម	CIAS 19 ៖ អត្ថប្រយោជន៍និយោជិត

(*) CIFRS 16 ស្តីពី “ភតិសន្យា” ជាលទ្ធផលស្ទើរតែភតិសន្យាទាំងអស់នឹងត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដោយសារភាពខុសគ្នារវាងភតិសន្យាប្រតិបត្តិ និងភតិសន្យាហិរញ្ញវត្ថុត្រូវបានលុបចោល។ ស្តង់ដារថ្មី តម្រូវឱ្យទទួលស្គាល់ទ្រព្យសកម្ម (សិទ្ធិប្រើប្រាស់ទ្រព្យជួល) និងបំណុលហិរញ្ញវត្ថុ ដែលត្រូវបង់ថ្លៃជួល។ មានករណីលើកលែងតែមួយគត់គឺ ចំពោះភតិសន្យាដែលមានរយៈពេលខ្លី និងមានតម្លៃល្អទាប។ ក.ស.ស មានភតិសន្យាប្រតិបត្តិមិនច្រើន ហើយថែមទាំងមានតម្លៃទាប។

ការកត់ត្រាគណនេយ្យចំពោះភតិសន្យាទ្រព្យជួលមិនមានការផ្លាស់ប្តូរជាសារវន្តទេ ហើយ ក.ស.ស គឺជាម្ចាស់ទ្រព្យជួល។

មិនមានផលប៉ះពាល់ជាសារវន្តដល់ការអនុវត្តស្តង់ដារខាងលើទេ។

៣. ការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេប តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន ការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តគោលការណ៍គណនេយ្យ និងចំនួនទឹកប្រាក់របស់ទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចនឹងខុសគ្នាទៅនឹងការប៉ាន់ស្មានទាំងនេះ។

ក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេប ការវិនិច្ឆ័យសំខាន់ៗដែលគណៈគ្រប់គ្រងបានធ្វើឡើង ក្នុងការអនុវត្តគោលការណ៍ គណនេយ្យរបស់ ក.ស.ស និងប្រភពសំខាន់ៗក្នុងការប៉ាន់ស្មានភាពមិនប្រាកដប្រជា គឺដូចគ្នាទៅនឹងការវិនិច្ឆ័យ

កំណត់សម្គាល់ផែនការយុទ្ធសាស្ត្រស្រូវសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

ដែលបានអនុវត្តក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

៤.១ កត្តាហានិភ័យហិរញ្ញវត្ថុផ្សេងៗ

ក.ស.ស ត្រូវប្រឈមមុខនឹងហានិភ័យផ្សេងៗដូចជា ហានិភ័យទីផ្សារ (រួមមានហានិភ័យការប្តូររូបិយប័ណ្ណ និងហានិភ័យអត្រាការប្រាក់) ហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយស្រួល។

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេប មិនតម្រូវឱ្យរួមបញ្ចូលនូវព័ត៌មាន និងការលាតត្រដាងហានិភ័យហិរញ្ញវត្ថុទាំងអស់ ដូចការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទេ ហើយគួរអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

៤.២ តម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ខេត្តសៀមរាប

វិធីសាស្ត្រ និងការសន្មត ដែលបានប្រើក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖

- (ក) សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់បញ្ញើនៅធនាគាររយៈពេលខ្លី - តម្លៃយោងនៃគណនីទាំងនេះមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារវាមានរយៈពេលខ្លី។
- (ខ) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ - តម្លៃយោងដកសំវិធានធនដែលបណ្តាលមកពីការថយចុះតម្លៃ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារគណនីទាំងនេះស្ថិតនៅក្រោមលក្ខខណ្ឌឥណទានធម្មតា និងមានរយៈពេលខ្លី។
- (គ) ឥណទានផ្តល់ឱ្យបុគ្គលិក - តម្លៃយោងរយៈពេលខ្លី នៃឥណទានផ្តល់ឱ្យបុគ្គលិក ត្រូវបានចាត់ទុកថាមានតម្លៃដូចគ្នាជាមួយតម្លៃសមស្រប ដោយសារឥណទានផ្តល់ឱ្យបុគ្គលិកមានរយៈពេលខ្លី។ ចំពោះឥណទាន ផ្តល់ឱ្យបុគ្គលិករយៈពេលវែង មានតម្លៃសមស្របចំនួន ១.៦៨៥ លានរៀល គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ធៀបនឹងតម្លៃយោងដែលមានចំនួន ១.៨០៨ លានរៀល។ តម្លៃសមស្របត្រូវបានគណនាផ្អែកតាមលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាប្រាក់កម្ចីនាពេលបច្ចុប្បន្ន។ វាត្រូវបានចាត់ទុកថាស្ថិតនៅក្នុងតម្លៃសមស្របកម្រិតទី៣ ក្នុងឋានានុក្រមតម្លៃសមស្រប ដោយសារការរួមបញ្ចូលនូវធាតុចូលដែលមិនអាចអង្កេតបានរួមមានហានិភ័យឥណទានរបស់ភាគីដៃគូជាដើម។
- (ឃ) ភាគលាភអប្បបរមាធានាត្រូវបង់ - តម្លៃយោងរយៈពេលខ្លីនៃភាគលាភអប្បបរមាធានាត្រូវបង់ ត្រូវបានចាត់ទុកថាមានតម្លៃដូចគ្នាជាមួយតម្លៃសមស្រប ដោយសារភាគលាភអប្បបរមាធានាត្រូវបង់មានរយៈពេលខ្លី។ តម្លៃសមស្របត្រូវបានគណនាផ្អែកតាមលំហូរសាច់ប្រាក់អប្បបរមាដោយប្រើអត្រាប្រាក់កម្ចីនាពេលបច្ចុប្បន្ន។ វាត្រូវបានចាត់ទុកថាស្ថិតនៅក្នុងតម្លៃសមស្របកម្រិតទី៣ ក្នុងឋានានុក្រមតម្លៃសមស្រប ដោយសារការរួមបញ្ចូលនូវធាតុចូលដែលមិនអាចអង្កេតបាន រួមមានហានិភ័យឥណទានរបស់ភាគីដៃគូជាដើម។
- (ង) ប្រាក់កម្ចី - តម្លៃសមស្របនៃប្រាក់កម្ចីត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលើលំហូរសាច់ប្រាក់ចេញក្នុងកិច្ចសន្យានាពេលអនាគត ដោយប្រើអត្រាប្រាក់កម្ចីនាដំណាច់ការិយបរិច្ឆេទ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

៤. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

**៤.២ តម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដក
រំលស់ (ត)**

ឧបករណ៍ហិរញ្ញវត្ថុដែលវាស់វែងតាមតម្លៃសមស្រប ត្រូវបានវិភាគទៅតាមឋានៈក្រុមនៃការវាស់វែងតម្លៃសមស្របដូចខាងក្រោម៖

- កម្រិត ១ តម្លៃលក់ក្នុងទីផ្សារសកម្ម (មិនកែតម្រូវ) ចំពោះទ្រព្យសកម្ម ឬបំណុលដែលអាចកំណត់បាន។ ក.ស.ស មិនមានកាន់កាប់មូលបត្រចុះបញ្ជីទេ។
- កម្រិត ២ ធាតុចូលផ្សេងៗ ក្រៅពីតម្លៃលក់ដែលបានរួមបញ្ចូលក្នុង កម្រិត ១ ដែលអាចអង្កេតទ្រព្យសកម្ម ឬ បំណុលបានដោយផ្ទាល់ (តាមថ្លៃកំណត់) ឬ ដោយប្រយោល (តាមថ្លៃរកបាន)។
- កម្រិត ៣ ធាតុចូលចំពោះទ្រព្យសកម្ម ឬបំណុល ដែលមិនអាស្រ័យលើទិន្នន័យលើទីផ្សារដែលអាចសង្កេតបាន (ដែលជាធាតុចូលដែលមិនអាចអង្កេតបាន)។

៥. ព័ត៌មានប្រតិបត្តិការតាមផ្នែក

ក.ស.ស មានប្រតិបត្តិការតាមផ្នែកដែលត្រូវរាយការណ៍គឺ សេវាផ្នែកកំពង់ផែ។ ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ (ក្រុមគណៈគ្រប់គ្រង) ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលបានរាយការណ៍អំពីលទ្ធផលនៃសេវាផ្នែកកំពង់ផែទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងការបែងចែកធនធាន។ ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការវាយតម្លៃអំពីលទ្ធផលនៃប្រតិបត្តិការតាមផ្នែក ដោយផ្អែកទៅលើទំហំប្រាក់ចំណូលដុល (កំណត់សម្គាល់ ១២)។ ប្រធានអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ ក៏ត្រួតពិនិត្យផងដែរទៅលើចំណេញមុនបង់ពន្ធ និងចំណេញសុទ្ធផ្សេងៗនឹងការិយបរិច្ឆេទមុនៗ។ លើសពីនេះ ក.ស.ស ក៏មានតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងធ្វើប្រតិបត្តិការនៅដំណាក់កាលដំបូង សូមយោងទៅកំណត់សម្គាល់ ៨។

ប្រាក់ចំណូលភាគច្រើនបានមកពីអតិថិជនខាងក្រៅ។ ក.ស.ស មានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ហើយប្រាក់ចំណូលភាគច្រើន មានប្រភពចេញពីខេត្តព្រះសីហនុ និងតំបន់ជុំវិញ។

កំណត់សម្គាល់របស់ក្រុមហ៊ុនសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

៦. ភាគលាភ

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលបានអនុម័តបែងចែកភាគលាភពីប្រាក់ចំណេញសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដូចខាងក្រោម៖

	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ភាគលាភបានបង់ឱ្យភាគហ៊ុនប្រភេទ "ខ"	៦.៥៥០.០០០	៤.០០០.០០០
ភាគលាភបានបង់ឱ្យភាគហ៊ុនប្រភេទ "គ" ដែលមានតម្លៃបារិក ៤០៣ រៀលក្នុងមួយភាគហ៊ុន	៨.៦៤១.៥២៧	៨.៦៤១.៥២៦
ភាគលាភសរុបបានបង់ (*)	<u>១៥.១៩១.៥២៧</u>	<u>១២.៦៤១.៥២៦</u>

(*) ភាគលាភសរុបបានបង់ដែលមានទឹកប្រាក់ចំនួន ១៥.១៩១.៥២៧ ពាន់រៀលនេះ មានរួមបញ្ចូលទាំងភាគលាភធានាដែលមានទឹកប្រាក់ចំនួន ៥.៤០៣.៦៣៥ ពាន់រៀល (កំណត់សម្គាល់ ១០) (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨៖ មានចំនួន ៥.៤០៣.៦៣៥ ពាន់រៀល)។ ចំនួនដែលនៅសល់ ៩.៧៨៧.៨៩២ ពាន់រៀល (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨៖ មានចំនួន ៧.២៣៧.៨៩២ ពាន់រៀល) ត្រូវបានដកចេញពីចំណេញរក្សាទុក។

កំណត់សម្គាល់ត្រូវបានកែសម្រួល

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

៧. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ដីធ្លី លានរៀល	ការកែលម្អដីធ្លី លានរៀល	អគារ លានរៀល	បរិក្ខារ បច្ចេកទេស លានរៀល	គ្រឿងសន្លាក់ និងបរិក្ខារគ្រាប់ លានរៀល	កុំព្យូទ័រ និងបរិក្ខារ ការិយាល័យ លានរៀល	យានយន្ត លានរៀល	បរិក្ខារ កំពុងដំឡើង លានរៀល	សំណង់កំពុង សាងសង់ លានរៀល	បំណុល លានរៀល	សរុប លានរៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (បានធ្វើសវនកម្ម)											
ថ្លៃដើម	២៥០.៩២៩.៩០៩	៥១.៨១៦.១៥១	៣៤៧.៧៩៣.៤៨៦	២៤.៣៣១.២០៨	២.៥០៧.៥៨២	៨.០៥២.១០២	៤៣.៧៥៨.២៥៣	៣២៦.៨៦៨.២១០	២០០.៨១៦.៩៨១	១.៧៩៧.៤១២	១.២៥៨.៦៧១.២៩៤
រំលស់បង្គរ	-	(២៥.៨៨៥.០៧១)	(១៩៧.៨៩៧.៩១២)	(១៩.៣៦០.៤៤៩)	(២.១១១.៧៣០)	(៥.៧៤០.៧៣៨)	(២០.០៣៧.៨៥១)	(១៤០.៣៥០.៣០០)	-	(១.៦២៥.២៧២)	(៤១៣.០០៩.៣២៣)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	២៥០.៩២៩.៩០៩	២៥.៩៣១.០៨០	១៤៩.៨៩៥.៥៧៤	៤.៩៧០.៧៥៩	៣៩៥.៨៥២	២.៣១១.៣៦៤	២៣.៧២០.៤០២	១៨៦.៥១៧.៩១០	២០០.៨១៦.៩៨១	១៧២.១៤០	៨៤៥.៦៦១.៩៧១
ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើ សវនកម្ម)											
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៥០.៩២៩.៩០៩	២៥.៩៣១.០៨០	១៤៩.៨៩៥.៥៧៤	៤.៩៧០.៧៥៩	៣៩៥.៨៥២	២.៣១១.៣៦៤	២៣.៧២០.៤០២	១៨៦.៥១៧.៩១០	២០០.៨១៦.៩៨១	១៧២.១៤០	៨៤៥.៦៦១.៩៧១
ទិញបន្ថែម (*)	-	៨៦.៣៥៧	១៧៩.៥៣៨	២.៦៥៩.៦០០	១៧៣.៧១៦	៦១៨.២១៨	៥.៨១០.៧០៩	១.៣៦២.៧៧៨	៥.០៧៦.៨៧៥	-	១៩.៥៦៧.៧៩១
លក់ - សុទ្ធ	-	-	-	-	-	-	(៨.៥៨០)	-	-	-	(៨.៥៨០)
ផ្ទេរ	-	១៤.៨២៧.៦៩០	១៦៦.៥០៦.៤៧៤	២០.០៨០.២៤៩	-	-	-	-	(២០១.៤១៤.៤១៣)	-	-
រំលស់	-	(៨៨៩.២៣៦)	(៣.៧៥១.២១៦)	(៩៣២.៨៩៨)	(១៦២.០០៦)	(១.០៦៧.៣៥៥)	(១.៨៥៩.១០២)	(៧.៤៦០.៥១៤)	-	(១០១.៥៩៤)	(១៦.២២៣.៩២៥)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២៥០.៩២៩.៩០៩	៣៥.៩៥៥.៨៤១	៣១២.៨៣០.៣៧០	២៦.៧៧៧.៧១០	៤០៧.៥៦២	១.៨៦២.២២៧	២៣.៦៦១.៤០៩	១៨០.០៥៧.១១០	៤.៤៧៩.៤៤៣	៧០.៥៤៦	៨៤៥.៣៩៧.២៥៧
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩											
ថ្លៃដើម	២៥០.៩២៩.៩០៩	៦៦.៧៣០.១៩៨	៥១៤.៤៧៩.៤៩៨	៤៧.០៧១.០៥៧	២.៦៨១.២៩៨	៨.៦៧០.៣២០	៤៩.៥៤៧.៦៦១	៣២៦.២៣០.៩៨៨	៤.៤៧៩.៤៤៣	១.៧៩៧.៤១២	១.២៧៤.៦១៧.៧៨៤
រំលស់បង្គរ	-	(២៦.៧៧៤.៣០៧)	(២០១.៦៤៩.១២៤)	(២០.២៩៣.៣៤៧)	(២.២៧៣.៧៣៦)	(៦.៨០៨.០៥៣)	(២១.៨៨៦.២៥២)	(១៤៦.៦១៣.០៧៨)	-	(១.៧២៦.០០០)	(៤២៩.២២០.៥២៧)
តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបាន ធ្វើសវនកម្ម)	២៥០.៩២៩.៩០៩	៣៩.៩៥៥.៨៩១	៣១២.៨៣០.៣៧០	២៦.៧៧៧.៧១០	៤០៧.៥៦២	១.៨៦២.២៦៧	២៧.៦៦១.៤០៩	១៧៩.៦១៧.៩១០	៤.៤៧៩.៤៤៣	៧០.៥៤៦	៨៤៥.៣៩៧.២៥៧



កំណត់ផែស្វយ័តក្រុមព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

៧. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

(*) សូមយោងទៅការផ្ទៀងផ្ទាត់ការទិញបន្ថែម ដែលជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ដូចខាងក្រោម (ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ) សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ។

	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨
	លាន់រៀល	លាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ការទិញក្នុងអំឡុងការិយបរិច្ឆេទ (សាច់ប្រាក់ និងមិនមែនសាច់ប្រាក់)	១៥.៩៦៧.៧៩១	៤៤.៧៥៥.៥៥២
ទឹកប្រាក់ត្រូវសងអ្នកផ្គត់ផ្គង់ (មិនមែនសាច់ប្រាក់)	(៨៥៨.៤៨៣)	(១៧៩.៤១៣)
សាច់ប្រាក់បានបង់ក្នុងអំឡុងការិយបរិច្ឆេទ	<u>១៥.១០៩.៣០៨</u>	<u>៤៤.៥៧៦.១៣៩</u>

ចំណាយការប្រាក់ ដែលត្រូវបានធ្វើមូលធនកម្មលើទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ មានចំនួន ១០.៨០២ លានរៀល ដែលមាន (អត្រាការប្រាក់ ១,៦៥% ក្នុងមួយឆ្នាំ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះ (JBIC) – ឥណទានលេខ CP-P10 - កំណត់សម្គាល់ ១១)។

៨. ទ្រព្យសម្បត្តិវិនិយោគ

	ដីធ្លី	អគារ	សរុប
	លាន់រៀល	លាន់រៀល	លាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (បានធ្វើសវនកម្ម)			
ថ្លៃដើម	១៣៤.៣២៥.៨៨៣	១៧៥.២៦៦.៥១៧	៣០៩.៥៩២.៤០០
រំលស់បង្គរ	-	(៣០.១១០.២២០)	(៣០.១១០.២២០)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	<u>១៣៤.៣២៥.៨៨៣</u>	<u>១៤៥.១៥៦.២៩៧</u>	<u>២៧៩.៤៨២.១៨០</u>
ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១៣៤.៣២៥.៨៨៣	១៤៥.១៥៦.២៩៧	២៧៩.៤៨២.១៨០
ទិញបន្ថែម (*)	-	២.៤១៤.៧២៤	២.៤១៤.៧២៤
រំលស់	-	(៤.៦៣៧.២១១)	(៤.៦៣៧.២១១)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	<u>១៣៤.៣២៥.៨៨៣</u>	<u>១៤២.៩៣៣.៨១០</u>	<u>២៧៧.២៥៩.៦៩៣</u>
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩			
ថ្លៃដើម	១៣៤.៣២៥.៨៨៣	១៧៧.៦៨១.២៤១	៣១២.០០៧.១២៤
រំលស់បង្គរ	-	(៣៤.៧៤៧.៤៣១)	(៣៤.៧៤៧.៤៣១)
តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	<u>១៣៤.៣២៥.៨៨៣</u>	<u>១៤២.៩៣៣.៨១០</u>	<u>២៧៧.២៥៩.៦៩៣</u>

កំណត់ផែស្វ័យភ័ក្ត្រទ្រព្យសិប្បកម្ម

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

៨. ទ្រព្យសម្បត្តិវិនិយោគ (ត)

(*) សូមយោងទៅការផ្ទៀងផ្ទាត់ការទិញបន្ថែម ដែលជាសាច់ប្រាក់ និងមិនមែនសាច់ប្រាក់ដូចខាងក្រោម (ការទិញទ្រព្យសម្បត្តិវិនិយោគ) សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ។

	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨
	លានរៀល	លានរៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ការទិញក្នុងអំឡុងការិយបរិច្ឆេទ (សាច់ប្រាក់ និងមិនមែនសាច់ប្រាក់)	២.៤១៤.៧២៤	៧៩៩.៣៤១
ទឹកប្រាក់ត្រូវសងអ្នកផ្គត់ផ្គង់ (មិនមែនសាច់ប្រាក់)	(២៦៧.៤៤៩)	-
សាច់ប្រាក់បានបង់ក្នុងអំឡុងការិយបរិច្ឆេទ	<u>២.១៤៧.២៧៥</u>	<u>៧៩៩.៣៤១</u>

ចំនួនទឹកប្រាក់ទ្រព្យសម្បត្តិវិនិយោគ - តំបន់សេដ្ឋកិច្ចពិសេស ខាងក្រោមនេះ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេប ៖

	ដំណាច់ការិយបរិច្ឆេទ៩ខែ	
	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨
	លានរៀល	លានរៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលពីការជួល	១.៩៩៥.៩០១	២.២៤៤.៦៦១
ចំណាយរំលស់	(៤.៦៣៧.២១១)	(៤.៥៧៦.៥៧២)
ចំណាយប្រតិបត្តិការផ្ទាល់ដែលកើតចេញពីការវិនិយោគទ្រព្យសម្បត្តិ ដែលបង្កើតឱ្យមានចំណូលពីការជួល	<u>(២.០៥៧.៨០១)</u>	<u>(២.៥៥៣.៣៧៧)</u>

តំបន់សេដ្ឋកិច្ចពិសេសកំពុងតែស្ថិតក្នុងដំណាក់កាលដំបូង នៃការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅឡើយ។



កំណត់ផែស្វយ័តក្រុមព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

៩. ទ្រព្យសកម្មអរូបី

**កម្មវិធីកុំព្យូទ័រ
លាន់រៀល**

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (បានធ្វើសវនកម្ម)	
ថ្លៃដើម	១៣.៤៦៧.៩៤៧
រំលស់បង្គរ	(៥.៩៧៣.១១៦)
តម្លៃចុះបញ្ជីសុទ្ធ (បានធ្វើសវនកម្ម)	<u>៧.៤៩៤.៨៣១</u>
ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៧.៤៩៤.៨៣១
រំលស់	(៧៩៧.១៥៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	<u>៦.៦៩៧.៦៧៧</u>
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
ថ្លៃដើម	១៣.៤៦៧.៩៤៧
រំលស់បង្គរ	(៦.៧៧០.២៧០)
តម្លៃចុះបញ្ជីសុទ្ធ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	<u>៦.៦៩៧.៦៧៧</u>



កំណត់ផែស្វយ័តក្រុមហ៊ុនសីហានុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

១០. ដើមទុន និងបុព្វលាភភាគហ៊ុន

	ភាគហ៊ុនប្រភេទ "ក" (*)		ភាគហ៊ុនប្រភេទ "ខ" (**)		ភាគហ៊ុនប្រភេទ "គ" (***)		បុព្វលាភភាគហ៊ុន	សរុប
	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល	ចំនួនភាគហ៊ុន	ពាន់រៀល		
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (បានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ (បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	៣៦៤.៥៣០.៨៦១	៣៦៤.៥៣០.៨៦១	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥	២១.៤៤២.៩៩២	២១.៤៤២.៩៩២	៦៧.៧១៥.២៣៥	៥១៨.០១៨.០៦៣

(*) យោងតាមមាត្រា ៥ នៃលក្ខន្តិកៈ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដើមទុនដែលមានស្រាប់ចំនួន ៤២៨.៨៥៩.៨៣៦.០០០ រៀល ត្រូវបានបែងចែកទៅជាភាគហ៊ុនប្រភេទ "ក" ចំនួន ៣៦៤.៥៣០.៨៦១ ហ៊ុន ដើមទុនប្រភេទ "ខ" ចំនួន ៦៤.៣២៨.៩៧៥ ហ៊ុន ដោយមានតម្លៃចារិក ១.០០០ រៀល ក្នុងមួយភាគហ៊ុន។ ទាំងភាគហ៊ុនប្រភេទ "ក" និងភាគហ៊ុនប្រភេទ "ខ" ត្រូវបានកាន់កាប់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ភាគហ៊ុនប្រភេទ "ក" មិនទទួលបានភាគលាភទេ ហើយក៏មិនមានសិទ្ធិបោះឆ្នោតដែរ លើកលែងតែលក្ខខណ្ឌមួយចំនួនដូចបានលម្អិតក្នុងមាត្រា ៩ នៃលក្ខន្តិកៈចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ភាគហ៊ុនប្រភេទ "ខ" មានសិទ្ធិបោះឆ្នោត និងទទួលបានភាគលាភ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

កំណត់ផែស្វយ័តក្រុមហ៊ុនស៊ីហានុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

១០. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

(**) សេចក្តីលម្អិតនៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត មានដូចខាងក្រោម៖

ភាគហ៊ុននិក	ភាគរយ	ចំនួនភាគហ៊ុន	ពាន់រៀល
ភាគហ៊ុនប្រភេទ “ខ”			
រាជរដ្ឋាភិបាលកម្ពុជា	៧៥%	៦៤.៣២៨.៩៧៥	៦៤.៣២៨.៩៧៥
ភាគហ៊ុនប្រភេទ “គ”			
ក្រុមហ៊ុន Kamigumi	១៣%	១១.១៥០.៣២៤	១១.១៥០.៣២៤
គម្រោងភាគហ៊ុនរបស់បុគ្គលិក	២%	២.១៤៤.២៩៩	២.១៤៤.២៩៩
អ្នកវិនិយោគផ្សេងៗ	១០%	៨.១៤៨.៣៦៩	៨.១៤៨.៣៦៩
	<u>២៥%</u>	<u>២១.៤៤២.៩៩២</u>	<u>២១.៤៤២.៩៩២</u>
	<u>១០០%</u>	<u>៨៥.៧៧១.៩៦៧</u>	<u>៨៥.៧៧១.៩៦៧</u>

ចំនួនភាគហ៊ុនថ្មីដែលបានបោះផ្សាយក្នុងប្រភេទ “គ” មានចំនួន ២១.៤៤២.៩៩២ ភាគហ៊ុន ដែលមានតម្លៃចារឹក ១.០០០ រៀលក្នុងមួយភាគហ៊ុន។ ភាគហ៊ុនប្រភេទ “គ” ដែលបានបោះផ្សាយទាំងអស់ ត្រូវបានបង់ប្រាក់រួចរាល់ទាំងស្រុង។

(***) ភាគលាភធានាត្រូវបង់ទៅគ្រប់ភាគហ៊ុនប្រភេទ “គ”

ដើម្បីជាការលើកទឹកចិត្តសម្រាប់អ្នកវិនិយោគ ភាគហ៊ុននិកភាគហ៊ុនប្រភេទ “គ” (មានសិទ្ធិបោះឆ្នោតទាំងអស់) មានសិទ្ធិទទួលបានភាគលាភអប្បបរមាធានាត្រូវបង់ចំនួន ៥% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលបីឆ្នាំ (ជាសាច់ប្រាក់ ឬ ជាភាគហ៊ុន ទៅតាមការសម្រេចចិត្តរបស់ ក.ស.ស តែប៉ុណ្ណោះ) នៃភាគហ៊ុនប្រភេទ “គ” សរុប គុណនឹងតម្លៃដាក់លក់ពីកាលបរិច្ឆេទចុះបញ្ជីលក់មូលបត្រលើកដំបូង ក្នុងខែមិថុនា ឆ្នាំ២០១៧។ ប្រសិនបើការទូទាត់ការបង់ភាគលាភជាភាគហ៊ុន គឺអាស្រ័យទៅលើតម្លៃទីផ្សារភាគហ៊ុនពេលបិទទ្វារ មុនពេល ex-dividend day។ មិនមានការធានាចំពោះចំនួនភាគហ៊ុនថេរទេ (មានតែចំនួនភាគហ៊ុនអថេរ)។ ក្នុងករណីដែលមានមូលនិធិគ្រប់គ្រាន់ អភិបាលទាំងអស់ត្រូវប្រកាស និងបង់ភាគលាភទៅអ្នកវិនិយោគរបស់ខ្លួនក្នុងរយៈពេល ១២ខែពីកាលបរិច្ឆេទចុះបញ្ជីលក់មូលបត្រលើកដំបូង។ ក្នុងករណីដែលភាគលាភអប្បបរមាធានាត្រូវបង់ មិនត្រូវបានបង់/បែងចែកពេញលេញក្នុងឆ្នាំណាមួយទេនោះ ចំនួនទឹកប្រាក់ដែលនៅសល់ត្រូវកត់ត្រាបង្គរទៅឆ្នាំក្រោយៗទៀត រហូតដល់ពេលដែលភាគលាភអប្បបរមាធានាត្រូវបង់ អាចទូទាត់បានពេញលេញ។

រាជរដ្ឋាភិបាលកម្ពុជា ដែលជាភាគហ៊ុននិកដើមទុនមានសិទ្ធិបោះឆ្នោតប្រភេទ “ខ” និង ដើមទុនមិនមានសិទ្ធិបោះឆ្នោតប្រភេទ “ក” មិនមានសិទ្ធិទទួលបានភាគលាភអប្បបរមាធានាត្រូវបង់នេះទេ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

១០. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

កាលបរិច្ឆេទកំណត់នៃភាគលាភអប្បបរមាធានាត្រូវបង់ មានដូចខាងក្រោម៖

	៣០ កញ្ញា ២០១៩	៣១ ធ្នូ ២០១៨
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
រយៈពេលខ្លី	៥.១៦៧.៩៦១	៤.៩១២.៤៦៦
រយៈពេលវែង	-	៥.២៥៦.៣៣៩
	៥.១៦៧.៩៦១	១០.១៦៨.៨០៥

បម្រែបម្រួលភាគលាភអប្បបរមាធានាត្រូវបង់ មានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទទី៩ខែ	
	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
សមតុល្យដើមគ្រា	១០.១៦៨.៨០៥	១៤.៧៥៩.៨៩៤
ចំណាយការប្រាក់បូកបន្ថែម (កំណត់សម្គាល់ ១៦)	៤០២.៧៩១	៦៤១.៥៧២
ភាគលាភបានបង់	(៥.៤០៣.៦៣៥)	(៥.៤០៣.៦៣៤)
សមតុល្យចុងគ្រា	៥.១៦៧.៩៦១	៩.៩៩៧.៨៣២

១១. ប្រាក់កម្ចី

	៣០ កញ្ញា ២០១៩	៣១ ធ្នូ ២០១៨
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ប្រាក់កម្ចីពី៖		
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P3	៧៥.៥០១.៦៦០	៧៩.៧៩៥.៥១៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4	១១៨.៥៩៩.៦១៧	១១៩.០១៨.១២៧
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6	៨.៣៦៧.៨៣៨	៨.២១២.០៨៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8	១២៣.៩០៨.៥២២	១២៣.៩៤៥.២៦៣
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P10	២២១.៨៣៩.៦១៩	២១៩.៦៥០.២៤១
	៥៤៨.២១៧.២៥៦	៥៥០.៦២១.២២៩



កំណត់ផែស្វ័យគម្រុះព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

១១. ប្រាក់កម្ចី (ត)

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយ JICA និង JBIC ទាក់ទងទៅនឹងប្រតិបត្តិការដែលពាក់ព័ន្ធនឹង ក.ស.ស។ ក.ស.ស ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដោយប្រាក់កម្ចីត្រូវបាន JICA និង JBIC ទូទាត់ដោយផ្ទាល់ឱ្យអ្នកផ្គត់ផ្គង់របស់ ក.ស.ស។ ក.ស.ស បានសងប្រាក់ដោយផ្ទាល់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមកាលវិភាគសងប្រាក់។

កាលកំណត់របស់ប្រាក់កម្ចីទាំងនេះមានដូចខាងក្រោម៖

	៣០ កញ្ញា ២០១៩	៣១ ធ្នូ ២០១៨
	លានរៀល	លានរៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
រយៈពេលខ្លី		
ផុតកំណត់ក្នុងរយៈពេលមួយឆ្នាំ	៣៣.០៩៨.១៥៩	២២.១៩៧.៣១១
រយៈពេលវែង		
ផុតកំណត់ក្នុងរយៈពេលលើសពីមួយឆ្នាំទៅពីរឆ្នាំ	៣០.៥០៤.៦១៩	២៤.១៤៤.៧៨០
ផុតកំណត់ក្នុងរយៈពេលលើសពីពីរឆ្នាំទៅប្រាំឆ្នាំ	៩១.៥១៣.៨៥៧	៨៨.៤១១.១១២
ផុតកំណត់ក្នុងរយៈពេលលើសពីប្រាំឆ្នាំ	៣៩៣.១០០.៦២១	៤១៥.៨៦៨.០២៦
	៥១៥.១១៩.០៩៧	៥២៨.៤២៣.៩១៨
	៥៤៨.២១៧.២៥៦	៥៥០.៦២១.២២៩

តម្លៃយោង និងតម្លៃសមស្របរបស់ប្រាក់កម្ចី មានដូចខាងក្រោម៖

	៣០ កញ្ញា ២០១៩	៣១ ធ្នូ ២០១៨
	លានរៀល	លានរៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
តម្លៃយោង		
រយៈពេលខ្លី	៣៣.០៩៨.១៥៩	២២.១៩៧.៣១១
រយៈពេលវែង	៥១៥.១១៩.០៩៧	៥២៨.៤២៣.៩១៨
	៥៤៨.២១៧.២៥៦	៥៥០.៦២១.២២៩
តម្លៃសមស្រប		
រយៈពេលខ្លី	៣០.១៧៣.៩៨៥	១៨.៤៨៧.៣១៨
រយៈពេលវែង	៣៧៧.៧៦៧.២២២	៣៨១.៣៦៩.០៣៥
	៤០៧.៩៤១.២០៧	៣៩៩.៨៥៦.៣៥៣



កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

១១. ប្រាក់កម្ចី (ត)

តម្លៃសមស្របត្រូវបានគណនាអាស្រ័យទៅតាមលំហូរសាច់ប្រាក់អប្បបរមា ដោយប្រើអត្រាប្រាក់កម្ចីនាពេលបច្ចុប្បន្ន ។ វាត្រូវបានចាត់ថ្នាក់ជាតម្លៃសមស្របកម្រិតទី៣ ក្នុងឋានៈក្រុមតម្លៃសមស្រប ដោយសារមានការរួមបញ្ចូលនូវធាតុចូលដែលមិនអាចអង្កេតបាន រួមមាន ហានិភ័យឥណទានរបស់ភាគីដៃគូជាដើម។

ប្រាក់កម្ចីជាប្រភេទប័ណ្ណផ្សេងៗក្រៅពីប័ណ្ណគោល មានដូចខាងក្រោម៖

	៣០ កញ្ញា ២០១៩	៣១ ធ្នូ ២០១៨
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ប្រាក់យ៉េនជប៉ុន	៤២២.៦៨០.៧០២	៤២០.១៩២.៩៤៣
ប្រាក់ដុល្លារអាមេរិក	១២៥.៥៣៦.៥៥៤	១៣០.៤២៨.២៨៦
	៥៤៨.២១៧.២៥៦	៥៥០.៦២១.២២៩

ប្រាក់កម្ចីទាំងអស់មានរយៈពេល៣០ឆ្នាំ ហើយអត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់កម្ចីនីមួយៗ មានដូចខាងក្រោម៖

	៣០ កញ្ញា ២០១៩	៣១ ធ្នូ ២០១៨
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JICA) – ឥណទានលេខ CP-P3	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P4	៣,៧០%	៣,៧០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P6	៣,០០%	៣,០០%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P8	២,៦៥%	២,៦៥%
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ – (JBIC) – ឥណទានលេខ CP-P10	១,៦៥%	១,៦៥%

១២. ចំណូល

	ដំណាច់ការិយបរិច្ឆេទទី៣ខែ		ដំណាច់ការិយបរិច្ឆេទទី៣ខែ	
	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលលើកដាក់ពីនាវា	៤៣.៤១៥.០២៩	៣៣.៤៨៨.៣៥៩	១១០.០៩១.៧២០	៩១.៨៣៦.៣៦៧
ចំណូលលើកដាក់លើទីលាន (LO-LO)	២៣.៨៣៩.៥០៣	១៩.៦៦៦.០៨៣	៦៦.៣៩៦.៧៧៩	៥៥.១៥៣.៩០៨
ចំណូលពីសេវាកម្មផ្ទៃ	១៦.៦១៦.០៣៨	១៣.៩២៥.៣៩៩	៤៧.៤៨២.៧១០	៤១.៥៦០.៤០៦
ចំណូលបានមកពីការជួលតំបន់សេដ្ឋកិច្ចពិសេស	៦១០.០៧៧	៨០០.៥១៥	១.៩៩៥.៩០១	២.២៤៤.៦៦១
ចំណូលផ្សេងៗ	៧.០៧៦.៤៥៨	២.៨៧៥.៧៥៨	១៦.៩០២.០២៤	៩.៣៣៨.៩៨៤
	៩១.៥៥៧.១០៥	៧០.៧៥៦.១១៤	២៤២.៨៦៩.១៣៤	២០០.១៣៤.៣២៦



កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣០ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

១៣. ចំណាយសម្ភារៈរដ្ឋកន្លែង

	ដំណាច់ការិយបរិច្ឆេទទី៣០		ដំណាច់ការិយបរិច្ឆេទទី៣០	
	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយលើសម្ភារៈវាយឆេះ	១១.៤១៩.៣០៩	១១.១២០.៥៩៨	៣៣.១៨០.៧៧០	៣១.១៩៧.១៦៣
គ្រឿងបន្លាស់	៧.៨៦៥.៥៩៥	៤.៩២៥.៤៣៤	២៣.៦១២.៨១១	១៤.៥១២.៥៩០
សម្ភារៈឃ្នាំង	២.៤៩៨.៦១៩	១.៦៥៧.៤៣៣	៥.៤៩៤.៦៨៦	៥.៣២៦.៧៧៩
ប្រេងអិល និងប្រេងម៉ាស៊ីន	៩៦៧.០០៤	៨៣៧.៨៣៧	២.៧២៩.៣៨៦	២.៣៨៩.៤៣៣
សម្ភារៈផ្គត់ផ្គង់ការិយាល័យ	១.០៩០.៥៨៩	៧៧៤.០៤៣	២.២៦៩.៦៩២	១.៧៨២.៤៩៦
សម្ភារៈប្រើប្រាស់ផ្សេងៗ	-	៥៨៤.៩៩០	៧៤៦.៨៣០	៧៦០.៦៣០
	២៣.៨៤១.១១៦	១៩.៨៩៦.៣៣៥	៦៨.០៣៤.១៧៥	៥៥.៩៦៩.០៩១

១៤. ចំណាយលើប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ

	ដំណាច់ការិយបរិច្ឆេទទី៣០		ដំណាច់ការិយបរិច្ឆេទទី៣០	
	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ប្រាក់បៀវត្សរ៍បុគ្គលិក	១៦.៣៦៤.៧៧៥	១៤.៤៧៣.២៩១	៤៥.១៦៤.០៨៤	៣៨.៦៤០.៧៤៨
ប្រាក់រង្វាន់	២.៧៧៩.៩៥១	២.៤៦២.៨២០	៦.៤០៣.៩១៥	៤.៨០៣.៨២០
បង្គរការទូទាត់ប្រាក់បំណាច់អតីតភាព				
ការងារ	-	១.៧៩៨.៧២៤	-	១.៧៩៨.៧២៤
ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍	១.២៦២.០៧៣	១.០៧១.៥០០	៤.៤៦៤.៧៥០	៣.២១៤.៥០០
លោកការរបស់ក្រុមប្រឹក្សាភិបាល	៣០៦.០០០	៣០៦.០០០	៩១៨.០០០	១.០០៤.៤០០
ចំណាយសន្តិសុខសង្គមផ្សេងៗ	១២៧.៥២២	៧១.៥៧៧	៣៨៧.១៨៦	២៧៧.៦៩៦
ប្រាក់ឈ្នួលសម្រាប់អ្នកម៉ៅការ	៦៩.៤៥០	២៦.៣៥០	២១២.៥៥០	៩៦.៥៥០
ចំណាយផ្សេងៗពាក់ព័ន្ធនឹងបុគ្គលិក	១.៤៦០.១១៩	៩៤១.០៣៦	៥.៤៤៩.៨៣២	២.៨៩១.៣៨០
	២២.៣៦៩.៨៩០	២១.១៥១.២៩៨	៦៣.០០០.៣១៧	៥២.៧២៧.៨១៨



កំណត់ផែស្វយ័តក្រុមព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៣០ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

១៥. ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិវិនិយោគ និងទ្រព្យសកម្មអរូបី

	ដំណាច់ការិយបរិច្ឆេទ៣០ខែ		ដំណាច់ការិយបរិច្ឆេទទី៣ខែ	
	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ទ្រព្យសម្បត្តិ និងបរិក្ខារ	៥.៥០៦.៥៨០	៥.៣៦៦.២២០	១៦.២២៣.៩២៥	១៥.៦៧២.៩២៣
ទ្រព្យសម្បត្តិវិនិយោគ	១.៥៥៩.៨៥៨	១.៥២៨.៣៨៩	៤.៦៣៧.២១១	៤.៥៧៦.៥៧២
ទ្រព្យសកម្មអរូបី	២៦៥.៧១៨	២៦៥.៧១៨	៧៩៧.១៥៤	៧៩៧.១៥៤
	៧.៣៣២.១៥៦	៧.១៦០.៣២៧	២១.៦៥៨.២៩០	២១.០៤៦.៦៤៩

១៦. (ចំណាយ)/ចំណូលហិរញ្ញវត្ថុ - សុទ្ធ

	ដំណាច់ការិយបរិច្ឆេទ៣០ខែ		ដំណាច់ការិយបរិច្ឆេទទី៣ខែ	
	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណូលហិរញ្ញវត្ថុ ៖				
ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅ ធនាគារ (ក)	៩១៦.១៤២	៦៨៧.២០៤	២.៤១៣.១៩៩	២.០៨០.៦៦៧
ចំណេញសុទ្ធពីការប្តូររូបិយវត្ថុរបស់ប្រាក់ កម្ចី (គ)	-	៨.៨៩៨.៤០០	-	-
ចំណូលការប្រាក់ពីការកត់ត្រាអប្បហារ ឥណទានផ្តល់ឱ្យបុគ្គលិកក្រលំបំមក វិញ	១៦២.០៨៨	២២៩.២២៦	៥៣៩.២២៣	៧៣៤.០៩៩
	១.០៧៨.២៣០	៩.៨១៤.៨៣០	២.៩៥២.៤២២	២.៨១៤.៧៦៦
ចំណាយហិរញ្ញវត្ថុ ៖				
ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៣.០៨២.៦១១)	(២.៥៨៥.៩៥៧)	(៨.១៨៣.៦៨៧)	(៨.១៧១.៨៣២)
ខាតសុទ្ធពីការប្តូររូបិយវត្ថុរបស់ប្រាក់ កម្ចី (គ)	(១.២៩៥.៩០២)	-	(១៦.៧៨៦.៤៤៧)	(២.៧១៣.៣៨៦)
ចំណាយការប្រាក់ពីការប្តូរកម្រៃមក លាភធានាត្រូវបង់	(៨៨.៣៧៧)	(១៧០.៩៧៣)	(៤០២.៧៩១)	(៦៤១.៥៧២)
	(៤.៤៦៦.៨៩០)	(២.៧៥៦.៩៣០)	(២៥.៣៧២.៩២៥)	(១១.៥២៦.៧៩០)
(ចំណាយ)/ចំណូលហិរញ្ញវត្ថុ - សុទ្ធ	(៣.៣៨៨.៦៦០)	៧.០៥៧.៩០០	(២២.៤២០.៥០៣)	(៨.៧១២.០២៤)



កំណត់ផែស្វយ័តក្រុមព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

១៦. (ចំណាយ)/ចំណូលហិរញ្ញវត្ថុ - សុទ្ធ (ត)

- (ក) ចំណូលការប្រាក់គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើមានកាលកំណត់ផ្សេងៗដែលធ្វើនៅក្នុង ធនាគារក្នុងស្រុក ក្នុងអំឡុងការិយបរិច្ឆេទ។
- (ខ) ចំណាយការប្រាក់គឺជាការប្រាក់ លើប្រាក់កម្ចីដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការធ្វើ ហិរញ្ញប្បទានដោយ JICA និង JBIC។
- (គ) ក.ស.ស មានប្រាក់កម្ចីជាប្រាក់យើងជប៉ុន និងជាប្រាក់ដុល្លារអាមេរិក (កំណត់សម្គាល់១១)។ ដោយសារតែការឡើងចុះនៃតម្លៃប្រាក់រៀលធៀបនឹងប្រាក់យើងជប៉ុន និងប្រាក់ដុល្លារអាមេរិក វាបណ្តាលឱ្យមានការខាត ឬចំណេញសារវន្តលើការប្តូររូបិយប័ណ្ណ ធៀបនឹងប្រាក់កម្ចីរបស់ ក.ស.ស។ អត្រាប្តូររូបិយប័ណ្ណដែលត្រូវបានផ្សព្វផ្សាយដោយ ធនាគារជាតិនៃ កម្ពុជា នាដំណាច់ការិយបរិច្ឆេទរាយការណ៍ មានដូចខាងក្រោម៖

	៣០ កញ្ញា ២០១៩	៣០ មិថុនា ២០១៩	៣១ ធ្នូ ២០១៨	៣០ កញ្ញា ២០១៨	៣១ មិថុនា ២០១៨
ប្រាក់យើង/ប្រាក់រៀល	៣៨,១២០	៣៧,៩៤៥	៣៦,៥៩០	៣៦,១៨០	៣៦,៩៧០
ប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល	៤.០៩៥	៤.០៦៦	៤.០១៨	៤.០៨២	៤.០៦៣

១៧. ចំណាយពន្ធលើប្រាក់ចំណូល

ពន្ធលើប្រាក់ចំណូលត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ននៃបទបញ្ញត្តិពន្ធដារ។ ក៏ប៉ុន្តែបទបញ្ញត្តិទាំងអស់នេះ អាចមានភាពប្រែប្រួលពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយលើចំនួនពន្ធលើប្រាក់ចំណូល នឹងត្រូវធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ។

ក្រោមបទបញ្ញត្តិពន្ធ ក.ស.ស ត្រូវបង់ពន្ធលើប្រាក់ចំណេញតាមអត្រា ២០%។ យោងតាមអនុក្រឹត្យលេខ ០១ អនក្រ. តត ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ អង្គភាពដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា បានទទួលការអនុគ្រោះពន្ធរយៈពេលបីឆ្នាំពីគណៈកម្មការមូលបត្រកម្ពុជា។ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារបានអនុម័តការអនុគ្រោះពន្ធនេះ ត្រូវកាត់ ៥០% ពីពន្ធលើប្រាក់ចំណូល (២០%) ហើយចូលជាធរមាន ក.ស.ស ត្រូវបង់ពន្ធលើប្រាក់ចំណូលតាមអត្រា១០% ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៩។ របាយការណ៍សវនកម្មពេញលេញដែលចេញចុងក្រោយ ដោយអគ្គនាយកដ្ឋានពន្ធដារ គឺសម្រាប់ដំណាច់ឆ្នាំ ២០១៥ ហើយបំណុលពន្ធទាំងនេះត្រូវបានទូទាត់ទាំងស្រុងនៅក្នុងឆ្នាំ ២០១៧។

កំណត់ផែស្វយ័តក្រុមព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

១៨. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (Basic earnings per share)

ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ភាគហ៊ុនរបស់ ក.ស.ស ចែកនឹងចំនួនភាគហ៊ុនធម្មតាមធ្យមដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	ដំណាច់ការិយបរិច្ឆេទ៩ខែ		ដំណាច់ការិយបរិច្ឆេទ៩ខែ	
	៣០ កញ្ញា ២០១៩ ពាន់រៀល	៣០ កញ្ញា ២០១៨ ពាន់រៀល	៣០ កញ្ញា ២០១៩ ពាន់រៀល	៣០ កញ្ញា ២០១៨ ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណេញរបស់ភាគហ៊ុនិក (ពាន់រៀល)	២៤.២៨០.៦០២	២០.១៩៥.៥២៤	៣៤.០៦៥.២៤១	២៩.៥១៨.៩៥៨
ចំនួនភាគហ៊ុនមធ្យម	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧	៨៥.៧៧១.៩៦៧
ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (រៀល)	២៨៣,០៨	២៣៥,៤៦	៣៩៧,១៦	៣៤៤,១៦

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ (Diluted earnings per share)

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។ ក.ស.ស មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ នាដំណាច់ការិយបរិច្ឆេទនេះ។ ដូចនេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

១៩. សាច់ប្រាក់បានពីប្រតិបត្តិការ

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទទី៩ខែ	
		៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨
		ពាន់រៀល	ពាន់រៀល
		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		៤២.៤៥៥.៧៤០	៣៦.៩៩១.៨៦២
<i>និយ័តកម្ម៖</i>			
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ទ្រព្យសម្បត្តិវិនិយោគ និងទ្រព្យ សកម្មអរូបី	១៥	២១.៦៥៨.២៩០	២១.០៤៦.៦៤៩
ចំណេញសុទ្ធពីការលក់ទ្រព្យសកម្មរយៈពេលវែង		(៦៩.២៨៤)	-
ចំណាយហិរញ្ញវត្ថុ - សុទ្ធ	១៦	២២.៤២០.៥០៣	៨.៧១២.០២៤
ចំណាយកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍		៤.៤៦៤.៧៥០	៣.២១៤.៥០០
កាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ		-	១.៧៩៨.៧២៤
ចំណាយបុគ្គលិកផ្សេងៗ ពាក់ព័ន្ធនឹងឥណទានផ្តល់ឱ្យបុគ្គលិក		៤៩១.៥៩២	៤៨២.១៩៥
<i>បម្រែបម្រួលដើមទុនបង្វិល៖</i>			
សន្និធិ		(២.៨៥៧.៩៤៦)	(៩៩៦.៨៥១)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីអតិថិជនផ្សេងៗ		(២២.១៨៦.៧១៩)	(៦.៦៩០.៣៩៩)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		៣.៤៣២.០៩៩	(១៦.១៦៦.៦៩១)
កាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍		(២.២៦១.៨៤១)	(២.៣៤៩.៤១៤)
ចំណូលពន្យារ		(៣៣៨)	៤៣.៩១២
លំហូរសាច់ប្រាក់ចូលពីប្រតិបត្តិការ		<u>៦៧.៥៤៦.៨៤៦</u>	<u>៤៦.០៨៦.៥១១</u>

២០. ប្រតិបត្តិការភាគីពាក់ព័ន្ធ

ក.ស.ស ស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថិតនៅក្រោមការគ្រប់គ្រងផ្នែក
បច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-សាធារណការ និងដឹក
ជញ្ជូន ត្រូវបានចាត់ទុកថាជាភាគីពាក់ព័ន្ធ។

កំណត់ផែស្វ័យកម្រងព្រះសីហនុ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទទី៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

២០. ប្រតិបត្តិការសាគីពាក់ព័ន្ធ (ត)

(ក) សមតុល្យសាគីពាក់ព័ន្ធ

(i) ទឹកប្រាក់ជំពាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

	៣០ កញ្ញា ២០១៩	៣១ ធ្នូ ២០១៨
	លានរៀល	លានរៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
ប្រាក់កម្ចីពី៖		
MoEF – (JICA)	៧៥.៥០១.៦៦០	៧៩.៧៩៥.៥១៤
MoEF – (JBIC)	៤៧២.៧១៥.៥៩៦	៤៧០.៨២៥.៧១៥
	៥៤៨.២១៧.២៥៦	៥៥០.៦២១.២២៩

(ii) ទឹកប្រាក់ត្រូវទារពីក្រសួងសាធារណការ និងដឹកជញ្ជូន

	៣០ កញ្ញា ២០១៩	៣១ ធ្នូ ២០១៨
	លានរៀល	លានរៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានធ្វើសវនកម្ម)
បុរេប្រទានទៅឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន	១៤.២៨៧.៥៤៧	៩.៧៧១.៣០០

(ខ) ប្រតិបត្តិការសាគីពាក់ព័ន្ធ

ដំណាច់ការិយបរិច្ឆេទទី៩ខែ

	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨
	លានរៀល	លានរៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ចំណាយការប្រាក់លើប្រាក់កម្ចីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កំណត់សម្គាល់១៦ (ខ))	(៨.១៨៣.៦៨៧)	(៨.១៧១.៨៣២)



កំណត់ផែស្វ័យភ្នាក់ងារស្រុកស្រែសម្រែ

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុសង្ខេប (មិនបានធ្វើសវនកម្ម)
សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩**

២០. ប្រតិបត្តិការភាគីពាក់ព័ន្ធ (ត)

(គ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ សម្រាប់ដំណាច់ការិយបរិច្ឆេទ៩ខែ មានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទ៩ខែ	
	៣០ កញ្ញា ២០១៩	៣០ កញ្ញា ២០១៨
	ពាន់រៀល	ពាន់រៀល
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)
ក្រុមប្រឹក្សាភិបាល		
កម្រៃ និងចំណាយពាក់ព័ន្ធផ្សេងៗ	៩១៨.០០០	១.០៤៧.៦០០
បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ		
ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ	១.៧៣២.១៤៤	១.៥៣៣.៤០៩
ចំណាយអត្ថប្រយោជន៍សោធននិវត្តន៍ (*)	១៥៤.៤៣៨	១២៥.០៤២

បុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗ រួមមានអគ្គនាយក និងនាយកប្រតិបត្តិ ដែលជាអ្នកសម្រេចចិត្តជាយុទ្ធសាស្ត្រ លើការដឹកនាំ លើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ ក.ស.ស ។

(*) គម្រោងអត្ថប្រយោជន៍សោធននិវត្តន៍ ត្រូវបានដាក់ឱ្យប្រតិបត្តិក្នុងអង្គភាពទាំងមូល ក្នុងនោះបុគ្គលិកថ្នាក់គ្រប់គ្រងសំខាន់ៗក៏មានសិទ្ធិទទួលបានគម្រោងអត្ថប្រយោជន៍នេះ ដូចគ្នានឹងបុគ្គលិក ក.ស.ស ដទៃទៀតដែរ។

(ឃ) ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ

ក.ស.ស បានផ្តល់ឥណទានឱ្យបុគ្គលិក រួមទាំងគណៈគ្រប់គ្រងសំខាន់ៗ និងក្រុមប្រឹក្សាភិបាលផងដែរ ដើម្បីទិញ ភាគហ៊ុនប្រភេទ "គ" របស់ខ្លួន នៅពេលបោះផ្សាយលក់មូលបត្រសាធារណៈលើកដំបូង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។ ឥណទាននេះមិនមានការប្រាក់ និងមានរយៈពេលបួនឆ្នាំ។ ឥណទាននេះនឹងត្រូវទូទាត់សងតាមមូលដ្ឋានប្រចាំខែ ដោយកាត់កង ពីប្រាក់បៀវត្សរ៍ប្រចាំខែរបស់គណៈគ្រប់គ្រងសំខាន់ៗ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ ដែលនៅមិនទាន់ទូទាត់មានទឹកប្រាក់ចំនួន ១.៧០៧ លានរៀល (៣១ ធ្នូ ២០១៨ ៖ ២.៤៣៩ លានរៀល)។

២១. កិច្ចសន្យា

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ក.ស.ស មានកិច្ចសន្យាទាក់ទងនឹងការបញ្ជូនទិញសេវាកម្មសាងសង់ ទ្រព្យសម្បត្តិ និងបរិក្ខារ ចំនួន ៤៦.៦៦៤ លានរៀល (៣១ ធ្នូ ២០១៨ ៖ ៥៣១ លានរៀល)។



ផ្នែកទី ៤
ការពិភាក្សា និងការវិភាគ
របស់គណៈក្រុមប្រឹក្សា



ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

កសស គឺជាកំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅតែមួយគត់ នៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងធ្វើអាជីវកម្មលើផ្ទៃដីទំហំប្រមាណ ១២៥ ហិកតា ដែលមានទីតាំងនៅក្នុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយត្រូវបានតភ្ជាប់ដោយបណ្តាញដឹកជញ្ជូនចម្រុះ។ កំណត់ក្នុង **អនុក្រឹត្យលេខ ៥០ អនក្រ/បក ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៩៨ កសស** មានតួនាទីជាប្រតិបត្តិការដៃ ដូចមានលម្អិតនូវអាជីវកម្ម និងសេវាកម្មក្នុងផ្នែកទី១ ចំណុច-ខ ខាងលើនៃរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ នេះ ។

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ បរិមាណកុងតឺន័ររបស់ **កសស** មានការកើនឡើងចំនួន ៣៨.៩២៩ TEUs ស្មើនឹង ២៦,៩៧% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៨។ ចំណែកបរិមាណទំនិញឆ្លងកាត់គិតជាតោន មានកំណើន ៣១,៣០% ស្មើនឹង ៤០៥.៣១៩ តោន ដែលក្នុងនោះទំនិញរាយឆ្លងកាត់មានការកើនឡើងចំនួន ២៨.៨៥៦ តោន ស្មើនឹង ២៩,៩៧% ហើយទំនិញជាកុងតឺន័រគិតជាតោនមានកំណើន ៣៤,៨៤% ស្មើនឹង ២៩៤.៧០៥ តោន។ ចំពោះនាវាឆ្លងកាត់ **កសស** មានកំណើន ចំនួន ៥៤ នាវា ប្រមាណជា ១៥,៣៤% និងចំណុះផ្ទុកនាវាកើនឡើង៥,៧២% ស្មើនឹង ២០១.០០២ តោន សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៨ ។

ការពិភាក្សា និងការវិភាគរបស់ថ្នាក់ដឹកនាំលើស្ថានភាពហិរញ្ញវត្ថុរបស់ **កសស** និងលទ្ធផលប្រតិបត្តិការខាងក្រោមនេះ ធ្វើឡើងផ្អែកលើរបាយការណ៍ព័ត៌មានហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរាល់ដោយសវនករឯករាជ្យសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ និងត្រីមាសទី៣ ឆ្នាំ២០១៨ ដូចបង្ហាញក្នុងផ្នែកទី៣ នៃរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ នេះ ។

កសស មានប្រភពចំណូលសំខាន់ៗដូចខាងក្រោម ៖

- **ចំណូលពីសេវាកម្មនាវាចរ (Port Charges for Vessel Services)៖** គឺជាចំណូលដែលបានមកពីសេវាកម្មនាវាចរណ៍ និងការចូលចតនាវា រួមមាន ចំណូលលើចំណុះផ្ទុក សំបកដៃ ប្រឡាយ ថ្លៃឈ្នួលកណ្តុរធារកិច្ច ថ្លៃឈ្នួលនាវាសណ្តោង ថ្លៃឈ្នួលពាក់-ដោះពួរ ថ្លៃឈ្នួលបើក-បិទឃ្នប់នាវា និងថ្លៃឈ្នួលប្រមូលសំរាម ។
- **ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រពីនាវាទៅទីលានកុងតឺន័រ (Stevedoring Charges)៖** គឺជាចំណូលដែលបានមកពីសេវាកម្មលើកដាក់ទំនិញរាយ ឬកុងតឺន័រចូល ឬចេញពីនាវានៅលើស្ពានផែ ។
- **ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រនៅលើទីលាន (LOLO Charges)៖** គឺជាចំណូលដែលបានមកពីសេវាកម្មលើកដាក់ទំនិញរាយ ឬកុងតឺន័រ ចូល ឬចេញនៅលើទីលាន ។
- **ចំណូលពីថ្លៃឈ្នួលស្តុកទំនិញ ឬកុងតឺន័រ (Storage Fees)៖** គឺជាចំណូលដែលបានមកពីការស្តុកទំនិញរាយ ឬកុងតឺន័រនៅក្នុងឃ្នាំង និងលើទីលាន ។
- **ចំណូលដឹកជញ្ជូន (Transportation Charges)៖** គឺជាចំណូលដែលបានមកពីសេវាកម្មដឹកជញ្ជូនទំនិញ ឬកុងតឺន័រក្នុងបរិវេណផែ ។
- **ចំណូលពីតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone)៖** គឺជាចំណូលដែលទទួលបានពីការជួលដីធ្វើរោងចក្រ អគារ ពីតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

កសស កត់ត្រាបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុជាប្រាក់រៀល ដែលជាប្រយោជន៍ជាតិរបស់ខ្លួន ចំណែកប្រតិបត្តិការដែលជាប្រយោជន៍អន្តរជាតិផ្សេងៗ ត្រូវបានបង្ហាញជាប្រាក់រៀលដោយប្រើអត្រាប្តូរផ្លូវការជាមធ្យមប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា តាមកាលបរិច្ឆេទនៃប្រតិបត្តិការនីមួយៗ ។

ក-ការវិភាគចំណូល

ក.១. ការវិភាគចំណូល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ប្រៀបធៀបនឹងដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់ត្រីមាសទី៣ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់សម្រាប់ត្រីមាសទី៣ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨	បំរែបំរួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណូល (ពាន់រៀល)	៩១.៥៥៧.១០៥	៧០.៧៥៦.១១៤	២០.៨០០.៩៩០	២៩,៤០%

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ចំណូលរបស់ **កសស** បានកើនឡើងចំនួន ២០.៨០០.៩៩០.០០០ រៀល ស្មើនឹង ២៩,៤០% ដោយកើនឡើងពី ៧០.៧៥៦.១១៤.០០០ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៨ និង ៩១.៥៥៧.១០៥.០០០ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩។ ការកើនឡើងនៃចំណូលនេះបានមកពីកំណើននៃចំណូលសេវាកម្មលើកដាក់កុងតឺន័រពីនាវាទៅទីលាន (Stevedoring Charges) ចំណូលពីសេវាកម្មលើកដាក់កុងតឺន័រនៅលើទីលាន (LOLO Charges) ចំណូលពីសេវាកម្មនាវាចរ និងចំណូលស្តុកឃ្នាំង និងទីលានជាដើម។



ក.២. ការវិភាគចំណូលតាមផ្នែក

តារាងប្រៀបធៀបប្រាក់ចំណូលតាមផ្នែកទៅនឹងប្រាក់ចំណូលសរុបសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ និងត្រីមាសទី៣ ឆ្នាំ២០១៨

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ត្រឹម ត្រីមាសទី៣ ឆ្នាំ២០១៩		សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ត្រឹម ត្រីមាសទី៣ ឆ្នាំ២០១៨	
	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប	ពាន់រៀល	ភាគរយធៀបនឹង ចំណូលសរុប
ចំណូលលើកដាក់ពីនាវាទៅទីលាន (Stevedoring)	៤៣.៤១៥.០២៩	៤៧,៤២%	៣៣.៤៨៨.៣៥៩	៤៧,៣៣%
ចំណូលលើកដាក់លើទីលាន (LOLO)	២៣.៨៣៩.៥០៣	២៦,០៤%	១៩.៦៦៦.០៨៣	២៧,៧៩%
ចំណូលពីសេវាកម្មនាវា	១៦.៦១៦.០៣៨	១៨,១៥%	១៣.៩២៥.៣៩៩	១៩,៦៨%
ចំណូលស្តុក ឃ្នាំង និងទីលាន	៦.៦៩៩.២៤០	៧,៣២%	២.៤៣៤.៧៨៧	៣,៤៤%
ចំណូលដឹកជញ្ជូន	៤.០០១	០,០០%	១២៧.០៨៦	០,១៨%
ចំណូលនាវាទេសចរណ៍	៣៦.០៤៤	០,០៤%	៤៧.០៩៤	០,០៧%
ចំណូលពីតំបន់ សេដ្ឋកិច្ចពិសេស	៦១០.០៧៧	០,៦៧%	៨០០.៥១៥	១,១៣%
ចំណូលជួលទីតាំង	២៥៦.១៦៥	០,២៨%	១៩១.៣៧៣	០,២៧%
ចំណូលផ្សេងៗទៀត	៨១.០០៩	០,០៩%	៧៥.៤១៨	០,១១%
ចំណូលសរុប	៩១.៥៥៧.១០៥	១០០,០០%	៧០.៧៥៦.១១៤	១០០,០០%



សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ក៏ដូចជាត្រីមាសទី៣ ឆ្នាំ២០១៨ មានចំណូលសំខាន់ ៤ ប្រភេទដែលមានចំនួនប្រមាណ ៩៨% នៃចំណូលអាជីវកម្ម និងសេវាកម្ម សរុបរបស់ កសស ។ ចំណូលទាំងនោះរួមមាន ៖ ចំណូលលើកដាក់ពីនាវាទៅទីលាន (Stevedoring) ចំណូលលើកដាក់លើទីលាន (LOLO) ចំណូលពីសេវាកម្មនាវាចរ (Port Charges for Vessel Services) និងចំណូលស្តុកឃ្នាំង និងទីលាន ។

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ប្រៀបធៀបនឹងដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨	បំរែបំរួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណូលលើកដាក់ពីនាវាទៅទីលាន (Stevedoring)	៤៣.៤១៥.០២៩	៣៣.៤៨៨.៣៥៩	៩.៩២៦.៦៧០	២៩,៦៤%
ចំណូលលើកដាក់លើទីលាន (LOLO)	២៣.៨៣៩.៥០៣	១៩.៦៦៦.០៨៣	៤.១៧៣.៤២០	២១,២២%
ចំណូលពីសេវាកម្មនាវាចរ	១៦.៦១៦.០៣៨	១៣.៩២៥.៣៩៩	២.៦៩០.៦៣៩	១៩,៣២%
ចំណូលស្តុក ឃ្នាំង និងទីលាន	៦.៦៩៩.២៤០	២.៤៣៤.៧៨៧	៤.២៦៤.៤៥៣	១៧៥,១៥%



ចំណូលពីការលើកដាក់ពីនាវាទៅទីលានកុងតឺន័រ (Steverdoring) មានកំណើន ៩.៩២៦.៦៧០.០០០ រៀល ស្មើនឹង ២៩,៦៤% សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៨ និងចំណូលពីការលើកដាក់នៅលើទីលាន (LOLO) មានការកើនឡើងប្រមាណ ២១,២២% ស្មើនឹង ៤.១៧៣.៤២០.០០០ រៀល បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ។ កំណើនលើចំណូលលើកដាក់ពីនាវាទៅទីលាន និងចំណូលលើកដាក់លើទីលានគឺបណ្តាលមកពីការកើនឡើងនៃទំនិញកុងតឺន័រឆ្លងកាត់ កសស មានចំនួន ៣៨.៩២៩ TEUs ស្មើនឹង ២៦,៩៧% សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ នេះ ។

ចំពោះចំណូលសេវាកម្មនាវា (Port Charges for Vessel Services) គឺអាស្រ័យលើចំនួន និងចំណុះផ្ទុកនាវាដែលឆ្លងកាត់ កសស ហើយសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ នេះ នាវាសរុបដែលឆ្លងកាត់ កសស មានការកើនឡើង ៥៤ នាវា ស្មើនឹង ១៥,៣៤% ហើយចំណុះផ្ទុកនាវាមានកំណើនប្រមាណ ៥,៧២% ស្មើនឹង ២០១.០០២ តោន ដែលធ្វើឱ្យចំណូលពីសេវាកម្មនាវាមានការកើនឡើងពី ១៣.៩២៥.៣៩៩.០០០ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៨ ដល់ ១៦.៦១៦.០៣៨.០០០ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ពោលគឺកើនឡើងប្រមាណ ១៩,៣២% ស្មើនឹង ២.៦៩០.៦៣៩.០០០ រៀល ។ ដោយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះ នាវាដឹងទំនិញទូទៅមានកំណើន ៧៤,៤៧% ស្មើនឹង៣៥ នាវា និងកំណើនតោនស្មើនឹង ៣៥៨.៨៨៥ តោន ប្រមាណ ៩៧,៣៣% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៨ ។ ដោយឡែកចំពោះនាវាដឹកកុងតឺន័រ មានការថយចុះបន្តិច ដោយចំណុះផ្ទុកនាវាកុងតឺន័រថយចុះប្រមាណ ៨,៥៥% និងចំនួននាវាកុងតឺន័រថយ ៤.២៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ។

ចំណូលពីសេវាកម្មស្តុកឃ្នាំង និងទីលានមានការកើនឡើងចំនួន ៤.២៦៤.៤៥៣.០០០ រៀល ស្មើនឹង ១៧៥,១៥% បើប្រៀបធៀបចំណូលត្រីមាសទី៣ ឆ្នាំ២០១៩ មាន ៦.៦៩៩.២៤០.០០០ រៀល នឹងត្រីមាសទី៣ ឆ្នាំ២០១៨ មានចំណូល ២.៤៣៤.៧៨៧.០០០ រៀល ។ ការកើនឡើងនៃចំណូលស្តុកនេះ គឺបណ្តាលមកពីទំនិញដែលឆ្លងកាត់ ឃ្នាំង និងទីលានរបស់ កសស មានកំណើន ៣៤,៥៣% ស្មើនឹង ៥៩៧.៣៣៩ តោន សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ នេះ។

ខ-ការវិភាគគំលាតចំណេញដុល

កសស បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួន ក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមយថាប្រភេទ ដូចនេះពុំមានការបង្ហាញឱ្យឃើញនៅចំណេញដុលនោះទេ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះអាចឱ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការបានដោយទទួលបានពីចំណូលសរុប ដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកមកពិភាក្សា និងវិភាគនៅផ្នែកខាងក្រោមគឺ ចំណុច គ-ការវិភាគចំណេញមុនបង់ពន្ធ ។

គ- ការវិភាគចំណេញមុនបង់ពន្ធ

ចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិ និងចំណូលឬចំណាយការប្រាក់សុទ្ធ។ ក្នុងការវិភាគនៃចំណាយប្រតិបត្តិការ យើងនឹងលើកយកចំណាយសម្ភារៈផ្គត់ផ្គង់ចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ ចំណាយរំលស់ (ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី) ចំណាយជួសជុល និងថែទាំ ចំណាយផ្សេងៗ និងចំណេញ (ឬខាត) ផ្សេងៗ សុទ្ធ ដូចខាងក្រោម៖

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ប្រៀបធៀបនឹងដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	សម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់សម្រាប់ត្រីមាសទី៣ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨	បំរុងប្តូរ	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណូលសរុប	៩១.៥៥៧.១០៥	៧០.៧៥៦.១១៤	២០.៨០០.៩៩០	២៩,៤០%
ចំណាយសម្ភារៈផ្គត់ផ្គង់	(២៣.៨៤១.១១៦)	(១៩.៨៩៦.៣៣៥)	៣.៩៤៤.៧៨១	១៩,៨៣%
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ	(២២.៣៦៩.៨៩០)	(២១.១៥១.២៩៨)	១.២១៨.៥៩២	៥,៧៦%
ចំណាយរំលស់ (ទ្រព្យសម្បត្តិ និង បរិក្ខារ និងទ្រព្យសកម្មអរូបី)	(៧.៣៣២.១៥៦)	(៧.១៦០.៣២៧)	១៧១.៨២៩	២,៤០%
ចំណាយជួសជុល និងថែទាំ	(១.២១៣.០២៩)	(១.៤៤៧.១២៤)	(២៣៤.០៩៥)	-១៦,១៨%
ចំណាយផ្សេងៗ	(៥.១៧៩.០៧៤)	(៥.៨១៩.២០៨)	(៦៤០.១៣៤)	-១១,០០%
ខាត/(ចំណេញ)ផ្សេងៗ-សុទ្ធ	(៦០៥.៥៨៣)	(១៨៤.៩៧៨)	៤២០.៦០៥	២២៧,៣៨%
(ចំណាយ)/ចំណូលហិរញ្ញវត្ថុ-សុទ្ធ	(៣.៣៨៨.៦៦០)	៧.០៥៧.៩០០	(១០.៤៤៦.៥៦០)	-១៤៨,០១%
ចំណេញមុនបង់ពន្ធ	២៧.៦២៧.៥៩៧	២២.១៥៤.៧៤៤	៥.៤៧២.៨៥២	២៤,៧០%



សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ កសស មានចំណាយសម្ភារៈផ្គត់ផ្គង់ ២៣.៨៤១.១១៦.០០០ រៀល ដែលមានការកើនឡើងចំនួន ៣.៩៤៤.៧៨១.០០០ រៀល ស្មើនឹង ១៩,៩៣% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ ២០១៨ ដែលមានចំណាយ ១៩.៨៩៦.៣៣៥.០០០ រៀល។ កត្តាចម្បងដែលបណ្តាលឱ្យមានការកើនឡើងនេះ គឺ ដោយសារចំណាយលើគ្រឿងបន្លាស់មានការកើនឡើង ៥៩,៦៩% ស្មើនឹង ២.៩៤០.១៦១.០០០ រៀល។ ចំណែកចំណាយសម្ភារៈប្រេងឥន្ធនៈមានកំណើនចំនួន ២,៦៩% ស្មើនឹង ២៩៨.៧១១.០០០ រៀល ដោយសារ បរិមាណទំនិញមានការកើនឡើង ធ្វើឱ្យប្រតិបត្តិការគ្រឿងចក្រដែលប្រើប្រាស់ប្រេងឥន្ធនៈមានការកើនឡើង សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩។ ចំពោះចំណាយសម្ភារៈឃ្នាំងមានកំណើន ៨៤៥.១៨៦.០០០ រៀល ស្មើនឹង ៥១,១២% រីឯចំណាយសម្ភារៈប្រើប្រាស់ផ្សេងៗ មានការថយចុះ ៥៨៤.៩៩០.០០០ រៀល ។

មូលដ្ឋានក្នុងការគណនាប្រាក់បៀវត្សរ៍របស់ កសស គឺយោងទៅលើទិន្នផល (ចំណូលពីការលើកដាក់) ពោលគឺនៅពេលចំណូលពីការលើកដាក់កើនឡើង ចំណាយបៀវត្សរ៍នឹងកើនឡើង ផ្ទុយទៅវិញបើចំណូលពីការ លើកដាក់មានការថយចុះ ចំណាយលើប្រាក់បៀវត្សរ៍នឹងត្រូវថយចុះដូចគ្នា ហើយយើងសង្កេតឃើញថាចំណូល លើកដាក់ពីនាវាទៅទីលាន (Stevedoring) មានកំណើនប្រមាណ ២៩,៦៤% និងចំណូលលើកដាក់លើទី លាន (LOLO) មានកំណើនប្រមាណ ២១,២២% សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ នេះ។ ហេតុដូច្នោះ ធ្វើឱ្យ ចំណាយប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធ មានការកើនឡើងប្រមាណ ៥,៧៦% ស្មើនឹង ១.២១៨.៥៩២.០០០ រៀល បើប្រៀបធៀបចំណាយសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ដែលមានចំនួន ២២.៣៦៩.៨៩០.០០០ រៀល និងត្រីមាសទី៣ ឆ្នាំ២០១៨ ដែលមានចំណាយ ២១.១៥១.២៩៨.០០០ រៀល។

ចំណាយរំលស់រួមមាន រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបីនៅក្នុងត្រីមាសទី៣ ឆ្នាំ ២០១៩ មានចំនួន ៧.៣៣២.១៥៦.០០០ រៀល មានកំណើន ១៧១.៨២៩.០០០ រៀល ស្មើនឹង ២,៤០% បើ ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៨ ដែលមានចំនួន ៧.១៦០.៣២៧.០០០ រៀល។ កត្តាដែលធ្វើឱ្យមានការកើន ឡើងនេះគឺដោយសារចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារមានកំណើន ១៤០.៣៦០.០០០ រៀល ស្មើនឹង ២,៦២% និងកំណើនលើចំណាយរំលស់ទ្រព្យសម្បត្តិវិនិយោគ ២,០៦% ស្មើនឹង ៣១.៤៦៩.០០០ រៀល ។

ចំណែកចំណាយជួសជុល និងថែទាំមានការថយចុះ ២៣៤.០៩៥.០០០ រៀល ស្មើនឹង ១៦,១៨% ដោយ មានចំណាយសរុបស្មើនឹង ១.៤៤៧.១២៤.០០០ រៀល សម្រាប់ ត្រីមាសទី៣ ឆ្នាំ២០១៨ និង ១.២១៣.០២៩.០០០ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ។

ចំពោះចំណាយផ្សេងៗសរុប ក៏មានការថយចុះប្រមាណ ១១,០០% ស្មើនឹង ៦៤០.១៣៤.០០០ រៀល ពោលគឺថយចុះពី ៥.៨១៩.២០៨.០០០ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៨ មកត្រឹម ៥.១៧៩.០៧៤.០០០ រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ។

(ខាត)/ចំណេញផ្សេងៗ-សុទ្ធ (Realized Foreign Exchange Gain-Loss) គឺសំដៅលើការចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណក្នុងការិយបរិច្ឆេទ ដែលសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩នេះ មានការខាតចំនួន ៦០៥.៥៨៣.០០០ រៀល ដែលមានការខាតប្រមាណ ២២៧,៣៨% ស្មើនឹង ៤២០.៦០៥.០០០ រៀល បើ ធៀបនឹងត្រីមាសទី៣ឆ្នាំ២០១៨ ដែលមានការខាតចំនួន ១៨៤.៩៧៨.០០០ រៀល ។

ចំណែក (ចំណាយ)/ចំណូលហិរញ្ញវត្ថុ-សុទ្ធ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ មានចំណាយហិរញ្ញវត្ថុ-សុទ្ធ ចំនួន៣.៣៨៨.៦៦០.០០០រៀល ដែលមានកំណើនប្រមាណ ១៤៨,០១% ស្មើនឹង១០.៤៤៦.៥៦០.០០០

រៀល បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៨ ដែលមានចំណូលហិរញ្ញវត្ថុ-សុទ្ធវិញ ចំនួន ៧.០៥៧.៩០០.០០០ រៀល។ កត្តាសំខាន់ដែលបណ្តាលឱ្យមានបំរែបំរួលលើចំណាយហិរញ្ញវត្ថុ-សុទ្ធ គឺដោយសារក្នុងត្រីមាសទី៣ ឆ្នាំ ២០១៨ មានការចំណេញពីការប្តូររូបិយវត្ថុមិនទាន់សម្រេចរបស់ប្រាក់កម្ចីចំនួន ៨.៨៩៨.៤០០.០០០រៀល បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ មានការខាតលើការប្តូររូបិយវត្ថុមិនទាន់សម្រេចរបស់ប្រាក់កម្ចីទៅវិញ ដែល ចំនួន ១.២៩៥.៩០២.០០០រៀល ។

ជាសរុប ចំណេញមុនបង់ពន្ធសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ របស់ **កសស** មានចំនួន ២៧.៦២៧.៥៩៧.០០០រៀល កើនឡើងចំនួន ៥.៤៧២.៨៥២.០០០ រៀល ប្រមាណជា ២៤,៧០% បើធៀប នឹងត្រីមាសទី៣ ឆ្នាំ២០១៨ ដែលមានចំណេញមុនបង់ពន្ធចំនួន ២២.១៥៤.៧៤៤.០០០ រៀល ។

យ- ការវិភាគចំណេញក្រោយបង់ពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូច្នេះ **កសស** មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំក្នុងអត្រា ២០% ប៉ុន្តែក្រោយពី **កសស** បានបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ គឺ **កសស** ទទួលបាន ការលើកទឹកចិត្តដោយបានការបន្តបន្ថយពន្ធលើប្រាក់ចំណេញចំនួន ៥០% នៃពន្ធលើប្រាក់ចំណេញត្រូវបង់ ប្រចាំឆ្នាំក្នុងរយៈពេល៣ឆ្នាំ។

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ប្រៀបធៀបនឹងដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨

បរិយាយ	សម្រាប់ការិយបរិច្ឆេទដែល បានបញ្ចប់សម្រាប់ត្រីមាសទី៣ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	សម្រាប់ការិយបរិច្ឆេទដែល បានបញ្ចប់សម្រាប់ត្រីមាសទី៣ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨	បំរែបំរួល	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	%
ចំណេញមុនបង់ពន្ធ (ក)	២៧.៦២៧.៥៩៧	២២.១៥៤.៧៤៤	៥.៤៧២.៨៥២	២៤,៧០%
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(៣.៣៤៦.៩៩៥)	(១.៩៥៩.២២០)	១.៣៨៧.៧៧៥	៧០,៨៣%
ចំណេញក្នុងការិយបរិច្ឆេទ	២៤.២៨០.៦០២	២០.១៩៥.៥២៤	៤.០៨៥.០៧៧	២០,២៣%
ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍សោធននិវត្តន៍ ឡើងវិញ		(១.៦៨០.៧៥០)	(១.៦៨០.៧៥០)	-
លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិក	២៤.២៨០.៦០២	១៨.៥១៤.៧៧៤	៥.៧៦៥.៨២៧	៣១,១៤%
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	១២,១១%	៨,៨៤%		

កសស មានចំណេញក្នុងការិយបរិច្ឆេទចំនួន ២៤.២៨០.៦០២.០០០រៀល សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ដែលមានការកើនឡើងចំនួន ៤.០៨៥.០៧៧.០០០ រៀល ស្មើនឹង ២០,២៣% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៨ ដែលមានចំនួន ២០.១៩៥.៥២៤.០០០ រៀល កត្តាដែលធ្វើឱ្យការចំណេញក្នុងការិយបរិច្ឆេទកើនឡើង គឺ ដោយសារចំណូលសរុបសម្រាប់ឆ្នាំ២០១៩ មានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ។

បើសង្កេតទៅលើអត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញមានការកើនឡើងពី ៨,៨៤% សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៨ ទៅ ១២,១១% សម្រាប់ត្រីមាសទី៣ ឆ្នាំ ២០១៩ ដោយសារមានការកើនឡើងនៃចំណេញមុនបង់ពន្ធសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ប៉ុន្តែក៏មានការកើនឡើងលើចំណាយពន្ធលើប្រាក់ចំណេញផងដែរ ដោយមាន កំណើនចំនួន ១.៣៨៧.៧៧៥.០០០ រៀល ស្មើនឹង ៧០,៨៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ។



ង-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

កត្តាមួយចំនួនអាចមានឥទ្ធិពលលើស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុរបស់ កសស ដូចជា៖

- កត្តានានាដែលធ្វើឱ្យមានកំរិតលើការធ្វើពាណិជ្ជកម្មអន្តរជាតិ

ដោយសារប្រភពចំណូលចម្បងរបស់ កសស បានមកពីចរាចរណ៍ទំនិញឆ្លងកាត់ដែលជាការធ្វើពាណិជ្ជកម្មអន្តរជាតិ ដូចនេះកត្តានានាដែលមានផលប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ និងមានឥទ្ធិពលលើអាជីវកម្មរបស់ កសស ដែលកត្តាទាំងនោះមានដូចជា ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក ក្នុងតំបន់ និងសាកលលោក ស្ថេរភាពសង្គម បញ្ហាសន្តិសុខ ឬកិច្ចសហប្រតិបត្តិការនាវាចរតាមសមុទ្រ។ យោងតាមមូលនិធិ រូបិយប័ណ្ណអន្តរជាតិ (IMF) សេដ្ឋកិច្ចពិភពលោកនឹងបន្តកំណើនជាមួយនឹងអត្រាប្រមាណ ៣,៣% សម្រាប់ឆ្នាំ ២០១៩ ចំណែកសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនប្រមាណ ៧% សម្រាប់ឆ្នាំ២០១៩។ នេះបង្ហាញថាស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមាំដែលជាកត្តាវិជ្ជមានចំពោះអាជីវកម្មកំពង់ផែ។ ម្យ៉ាងវិញទៀតគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩ នេះ មិនមានកត្តាអវិជ្ជមានលើបញ្ហាសន្តិសុខក្នុងប្រទេស ឬក្នុងតំបន់ បញ្ហាការធ្វើចរាចរណ៍តាមផ្លូវសមុទ្រ ឬកិច្ចសហប្រតិបត្តិការនានារវាងកំពង់ផែក្នុងតំបន់កើតមានឡើយ ។

- សមត្ថភាព និងប្រសិទ្ធភាពបំពេញការងាររបស់ កសស

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ កសស មានសមត្ថភាពលើកដាក់កុងតឺន័ររហូតដល់ ៦៥០.០០០ TEUs បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ថាមពលលើគែមផែចំនួន ០២ គ្រឿង បន្ថែមទៀតកាលពីឆ្នាំ២០១៧។ កត្តានេះធ្វើឱ្យសមត្ថភាព និងប្រសិទ្ធភាពការងារមានការកើនឡើងក្នុងការបំពេញសេវាកម្មរបស់ខ្លួន ស្របទៅនឹងកំណើនទំនិញឆ្លងកាត់របស់ កសស ។

- ស្ថានភាពបណ្តាញដឹកជញ្ជូនក្នុងស្រុក

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ នេះ បណ្តាញដឹកជញ្ជូនក្នុងស្រុក ពិសេសផ្លូវជាតិលេខ៤ ដែលតភ្ជាប់ពី កសស ទៅរាជធានីភ្នំពេញ ពុំមានបង្កជាឧបសគ្គដល់ការដឹកជញ្ជូនទំនិញឡើយ ទោះបីជាក្នុងរដូវវស្សាមានភ្លៀងធ្លាក់ និងរងទឹកជំនន់តិចតួចក្តី ក៏ការដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវជាតិលេខ៤នេះដំណើរការជាធម្មតា។ រីឯការដឹកជញ្ជូនតាមផ្លូវដែកបច្ចុប្បន្នក្រុមហ៊ុន Royal Railway ឆ្លងកាត់ កសស មានយ៉ាងតិច ៤ ជើង ក្នុងមួយសប្តាហ៍ក្នុងការនាំទំនិញចេញចូល ហើយការដឹកជញ្ជូនតាមផ្លូវដែកនេះក៏ប្រព្រឹត្តទៅដោយរលូនតាមធម្មតាមិនមានបញ្ហាធ្វើឱ្យខកខានដំណើរនោះទេ ។

- កិច្ចសហប្រតិបត្តិការរវាងផែក្នុងតំបន់

កិច្ចសហប្រតិបត្តិការរវាងផែក្នុងតំបន់ ពិសេសគឺការតភ្ជាប់ជាមួយកំពង់ផែមេក្នុងតំបន់មានសារៈសំខាន់ក្នុងការសំរួលចរាចរណ៍ទំនិញរវាង កសស និងទីផ្សារអន្តរជាតិសំខាន់ៗ ដោយមានឥទ្ធិពលលើចំណាយ និងរយៈពេលដឹកជញ្ជូន ដែលជាលទ្ធផលធ្វើឱ្យមានផលប៉ះពាល់លើភាពប្រកួតប្រជែងរបស់ខុស្សាហកម្មនានា។ ក្នុងករណីនេះ កសស បានខិតខំរក្សាទំនាក់ទំនងល្អជាមួយបណ្តាកំពង់ផែសំខាន់ៗ ក្នុងតំបន់ដើម្បីធានាឱ្យប្រតិបត្តិការមានភាពរលូន។

- រំលស់

ដោយអាជីវកម្មរបស់ កសស មានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធច្រើន ចំណាយលើរំលស់លើហេដ្ឋារចនាសម្ព័ន្ធផងដូចជា ចំណតនាវា គ្រឿងចក្រ អគារ មានទំហំធំដែលអាចប៉ះពាល់ដល់អាជីវកម្មរបស់ កសស។

ដូចនេះ កសស ចាំបាច់ត្រូវមានការត្រួតពិនិត្យលើគោលនយោបាយរំលស់ឱ្យបានសមស្រប និងធ្វើការកែតម្រូវតាមការចាំបាច់រៀងរាល់ការិយបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ។ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩នេះ ពុំមានការកែសម្រួល ឬការស្នើឱ្យមានការកែសម្រួលគោលនយោបាយរំលស់នេះពីសវនករឯករាជ្យឡើយ។

ខ-កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១-ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

សកម្មភាពអាជីវកម្មរបស់ កសស មានទំនាក់ទំនងដោយផ្ទាល់ជាមួយសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចសាកលលោក។ ជាពិសេសនៅពេលសេដ្ឋកិច្ចជាតិមានបម្រែបម្រួល និងមានឥទ្ធិពលដោយផ្ទាល់ទៅលើអាជីវកម្ម សេវាកម្មកំពង់ផែ ពោលគឺនៅពេលសេដ្ឋកិច្ចជាតិកើនឡើងនាំឱ្យអាជីវកម្ម សេវាកម្ម កំពង់ផែក៏កើនឡើងស្របនឹងនេះផលចំណូលរបស់ កសស ក៏មានកំណើនដូចគ្នា ផ្ទុយទៅវិញ បើសេដ្ឋកិច្ចជាតិថយចុះនឹងមានផលអវិជ្ជមានទៅលើផលចំណូល កសស ផងដែរ។ យោងតាមមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) សេដ្ឋកិច្ចកម្ពុជានៅតែបន្តកំណើនរបស់ខ្លួនដែលមានអត្រាជំរុញទុកប្រមាណ ៧% សម្រាប់ឆ្នាំ២០១៩ នេះ ចំណែកសេដ្ឋកិច្ចពិភពលោកមានកំណើនប្រមាណ ៣,៣% សម្រាប់ឆ្នាំ២០១៩។ ហេតុដូចនេះ ក្នុងត្រីមាសទី ៣ ឆ្នាំ២០១៩ មិនមានផលប៉ះពាល់អវិជ្ជមាន លើអាជីវកម្មរបស់ កសស ឡើយ ។

២-ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ប្រេងឥន្ធនៈ ជាវត្ថុធាតុដើមចម្បងបំផុតក្នុងការបម្រើសេវាកម្មកំពង់ផែ ដោយជាតម្រូវការសំខាន់សម្រាប់ប្រតិបត្តិការគ្រឿងចក្រ។ ការឡើងថ្លៃរបស់ប្រេងឥន្ធនៈនឹងប៉ះពាល់ដល់ផលចំណេញរបស់ កសស ដោយ កសស នៅតែរក្សាតម្លៃសេវារបស់ខ្លួនដដែល ទោះជាតម្លៃរបស់ប្រេងឥន្ធនៈមានការឡើងថ្លៃក៏ដោយ។ ហេតុដូចនេះ កសស បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាឱ្យបាននូវតម្លៃរបស់វត្ថុធាតុដើមទាំងនេះមានភាពសមស្រប និងប្រកួតប្រជែងក្នុងតម្លៃទីផ្សារ ។

៣-ការវិភាគលើពន្ធ

កសស ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ហេតុដូចនេះ កសស មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ កសស ត្រូវបង់ពន្ធអាករទៅតាមរបបពិត និងជាសហគ្រាសជាប់ពន្ធដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។ ចំពោះពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ កសស ត្រូវមានកាតព្វកិច្ចបង់ក្នុងអត្រា ២០% ប៉ុន្តែដោយទទួលបានការលើកទឹកចិត្តក្នុងវិស័យមូលបត្រ កសស ទទួលបានការបន្ធូរបន្ថយពន្ធលើប្រាក់ចំណេញចំនួន ៥០% នៃពន្ធលើប្រាក់ចំណេញត្រូវបង់ប្រចាំឆ្នាំក្នុងរយៈពេល៣ឆ្នាំ។ ដូច្នេះ ក្រោយពីបញ្ចប់ការអនុគ្រោះនេះ កសស នឹងអនុវត្តកាតព្វកិច្ចពន្ធលើប្រាក់ចំណេញដូចធម្មតាវិញ។ ចំណែកពន្ធផ្សេងៗ កសស បានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់ពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា ។

គ-ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ កសស មានចំណូលលើកដាក់ និងចំណូលពីសេវាកម្មផែនដៃដែលរួមចំណែកប្រមាណ ៩២% នៃចំណូលសរុបសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ ហើយកត្តាចម្បងដែលជំរុញឱ្យមានការកើនឡើងនៃ

ប្រាក់ចំណូល គឺកំណើននៃនាវា និងទំនិញឆ្លងកាត់កំពង់ផែ ជាពិសេសទំនិញកុងតឺន័រដែលជាប្រភពចំណូលដ៏សំខាន់របស់ **កសស** ។ ការលូតលាស់ក្នុងវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យសំណង់ និងវិស័យឧស្សាហកម្ម គឺបានឆ្លុះបញ្ចាំងនូវស្ថានភាពសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ហើយស្របនឹងនេះក៏មានឥទ្ធិពលជាវិជ្ជមានលើអាជីវកម្ម សេវាកម្ម និងផលចំណូលរបស់ **កសស** ផងដែរ ។

ប-ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (Commodity)

១- ផលប៉ះពាល់ពីអត្រាប្តូរប្រាក់

កសស បានទទួលប្រាក់កម្ចីបន្តតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពី JICA និង JBIC ដោយតម្រូវឱ្យ **កសស** សងប្រាក់ដើម និងការប្រាក់ជាប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារអាមេរិក នៅពេលដែលរូបិយវត្ថុមុខងាររបស់ **កសស** គឺជាប្រាក់រៀល។ ដូចនេះ បំរែបំរួលអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក ប្រាក់រៀលធៀបនឹងប្រាក់យ៉េនជប៉ុន និងប្រាក់ដុល្លារធៀបនឹងប្រាក់យ៉េនជប៉ុន នឹងប៉ះពាល់ដល់កម្រិតប្រាក់ចំណេញរបស់ **កសស** ។

២- ផលប៉ះពាល់ពីអត្រាការប្រាក់

បច្ចុប្បន្ន **កសស** មិនមានកម្ចីណាដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ។ **កសស** បានទទួលប្រាក់កម្ចីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាកម្ចីបន្តពី JICA និង JBIC ក្នុងអត្រាការប្រាក់ចាប់ពី ២,៥% ដល់ ៣,៧%។ ហេតុដូចនេះ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩នេះ មិនមានផលប៉ះពាល់ពីបម្រែបម្រួលអត្រាការប្រាក់នេះទេ ។

៣-ផលប៉ះពាល់ពីការប្តូរប្រាក់ប្រែប្រួលតម្លៃប្រេងឥន្ធនៈ

ការប្តូរប្រាក់ប្រែប្រួលតម្លៃប្រេងឥន្ធនៈនឹងមានផលប៉ះពាល់ដល់ផលចំណេញរបស់ **កសស** ដោយប្រតិបត្តិការកំពង់ផែពីងផ្នែកយ៉ាងខ្លាំងទៅលើគ្រឿងចក្រដែលប្រើប្រាស់ប្រេងឥន្ធនៈ។ ហេតុដូចនេះ **កសស** បានពង្រឹងប្រសិទ្ធភាពលើកដាក់ និងការគ្រប់គ្រងទីលានកុងតឺន័រ ដើម្បីកាត់បន្ថយការវិបាករបស់ទីកុងតឺន័រដែលមិនចាំបាច់ ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ និងលើកកម្ពស់សេវាកម្មរបស់ខ្លួន ។

១-ផលប៉ះពាល់នៃអតិផរណា

កសស បានរក្សានូវតម្លៃសេវាកម្មរបស់ខ្លួនថេរ ដោយមិនធ្វើការប្តូរប្រាក់ ឬកែសម្រួលទៅតាមការប្តូរប្រាក់នៃអតិផរណាឡើយ ហើយនៅតែរក្សាបាននូវស្ថេរភាពហិរញ្ញវត្ថុបានយ៉ាងប្រសើរ ។

២-គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រដ្ឋាភិបាល

គោលនយោបាយ សេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រដ្ឋាភិបាលមានឥទ្ធិពលយ៉ាងខ្លាំងលើអាជីវកម្មរបស់ **កសស** ដោយសារគោលនយោបាយនេះមានទិសដៅគាំទ្រ និងលើកស្ទួយវិស័យពាណិជ្ជកម្មអន្តរជាតិ និងផ្តល់ផលវិជ្ជមានដល់អាជីវកម្មរបស់ **កសស** ។ គោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាលរួមមាន៖

- គោលនយោបាយលើកស្ទួយវិស័យឧស្សាហកម្ម រាជរដ្ឋាភិបាលមានគំរោងប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឡូជីស្ទិក និងផលិតកម្ម តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធដែពង្រីកផ្លូវជាតិលេខ៤ និងគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធប្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុផងដែរ ។
- វិស័យឧស្សាហកម្មដី ថាមពល ការរុករកប្រេងក្នុងដៃនសមុទ្រកម្ពុជាកំពុងមានការអភិវឌ្ឍន៍ ហើយកសស បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រវិស័យទាំងនោះ
- គោលនយោបាយជម្រុញការដឹកជញ្ជូនតាមផ្លូវទឹក
- គោលនយោបាយនាំចេញអង្ករចេញទៅទីផ្សារក្រៅប្រទេស កំពុងផ្តល់ផលវិជ្ជមានដល់ កសស
- គោលនយោបាយលើកស្ទួយពាណិជ្ជកម្មអន្តរជាតិ ដោយខិតខំកាត់បន្ថយឧបសគ្គនានា ចំពោះការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងបណ្តាប្រទេសជាដៃគូក្នុងសាកលលោក
- រាជរដ្ឋាភិបាលតាមរយៈធនាគារជាតិ បានអនុវត្តគោលនយោបាយរូបិយវត្ថុតាមរយៈយន្តការ ទីផ្សារប្តូរប្រាក់សេរីវីតស្ថិតនៅក្រោមអន្តរាគមន៍ ដើម្បីរក្សាស្ថិរភាពរូបិយប័ណ្ណជាតិ ហើយលំនឹងរូបិយវត្ថុនេះបានរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលបានកសាងទំនុកចិត្តចំពោះវិនិយោគិន និងជម្រុញការធ្វើអាជីវកម្មវិស័យឯកជន
- ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រដល់សហគ្រាសបោះផ្សាយលក់មូលបត្រនៅកម្ពុជា បាននឹងកំពុងជម្រុញឱ្យសហគ្រាសរដ្ឋ និងក្រុមហ៊ុនឯកជនចូលទីផ្សារមូលបត្រកាន់តែច្រើនដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។





ផ្នែកទី ៥
ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់
ការពារវិនិយោគិន



សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ នេះ កសស មានព័ត៌មានចាំបាច់សម្រាប់ការវិនិយោគិនដូចខាងក្រោម ៖

ក្រុមប្រឹក្សាភិបាលបានធ្វើការជួបប្រជុំចំនួន ០១ លើក ៖

សម័យប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៧ លើកទី៥ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើចំណុចដូចខាងក្រោម៖

- ក្រុមប្រឹក្សាភិបាលបានឯកភាពលើលទ្ធផលដែលបានសម្រេចបាន និងកំពុងអនុវត្តបន្តឆ្លើយតបទៅនឹងលទ្ធផលសម័យប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៧ លើកទី៤ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩ កន្លងមក ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុន PWC ដែលបានធ្វើបទបង្ហាញអំពីការងារ Result of reviewing and reporting timelines និងបានធ្វើការសម្រេចទៅលើ៖
 - ការអនុវត្តតាមប្រកាស របស់ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ជូននិយោជិត សម្រាប់ឆ្នាំ ២០១៩ ។
 - ឯកភាពលើ Reporting timetable ដែលបានស្នើឡើងខាងលើដោយ ក្រុមហ៊ុនសវនករឯករាជ្យ PWC និងសូមអោយនាយកដ្ឋានគណនេយ្យ-ហិរញ្ញវត្ថុ សហការជាមួយ PWC ដើម្បីរៀបចំរបាយការណ៍ហិរញ្ញវត្ថុអោយបានទាន់ពេលវេលា និងជូនដំណឹងទៅលេខាធិការដ្ឋាន ដើម្បីស្នើសុំកំណត់កាលបរិច្ឆេទកិច្ចប្រជុំក្រុមប្រឹក្សាភិបាល។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ និងឆមាសទី១ ឆ្នាំ២០១៩ ដែលបានត្រួតពិនិត្យ ដោយក្រុមហ៊ុនសវនករឯករាជ្យ PWC ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងឯកភាពលើរបាយការណ៍របស់ គណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដែលបានលើកឡើង។ ទន្ទឹមម្យ៉ាងនេះផងដែរ អង្គប្រជុំបានស្នើសុំអោយ Mr. KUME ធ្វើការបន្តជាមួយ JICA ដើម្បីប្រក្លាយប្រាក់បំណុលជប៉ុន ODA Loan ពីយ៉េនជប៉ុន ទៅដុល្លារអាមេរិក និងចរចាធ្វើយ៉ាងណាទទួល បានអត្រាការប្រាក់ទាប នៅពេលដែលបំណុល Convert មកជាប្រាក់ដុល្លារអាមេរិក។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើរបាយការណ៍បូកសរុបលទ្ធផលការងារអាជីវកម្ម កសស ៧ខែ ដើមឆ្នាំ២០១៩ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើវិធានការដោះស្រាយលើស្ថានភាពកំពង់ផែបច្ចុប្បន្ន និងការកែសម្រួលតារាងថ្លៃស្តុកកុងតឺន័រ ហើយអង្គប្រជុំបានសម្រេច និងជម្រុញបន្ថែមទៅលើចំណុច ដូចខាងក្រោម ៖

- បន្តជម្រុញនូវវិធានការជាបន្ទាន់របស់ **កសស** ក្នុងការកែសម្រួលចំណាត់ថ្នាក់ទំនិញទូទៅ នៅ មុខឃ្លាំងលេខ៥ ទៅជាចំណាត់ថ្នាក់ក្នុងតំបន់ប្រវែង ២៤៣ ម៉ែត្រ និងការបំពាក់គ្រឿងចក្រ បន្ថែម អោយសម្រេចបានឆាប់រហ័ស និងទាន់ពេលវេលា ។
- ជម្រុញការតបណ្តាញអគ្គិសនី ៤០ មេហ្គាវ៉ាត់ (ពីអគ្គិសនីកម្ពុជា - EDC) ចូល **កសស** និង តំបន់សេដ្ឋកិច្ចពិសេស **កសស** ។
- ពង្រីកទីលានស្តុកកុងតឺន័រ និងមធ្យោបាយលើកដាក់អោយកាន់តែមានប្រសិទ្ធភាព ដោយ ត្រៀមដោះស្រាយកំណើនកុងតឺន័រពីបច្ចុប្បន្នរហូតដល់ពាក់កណ្តាលឆ្នាំ២០២៤ (ផែនការកុងតឺន័រថ្មី ធ្វើហើយ)។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពលើបទបញ្ជា និងនីតិវិធីស្តីពីការ ជ្រើសតាំងតំណាងនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយអនុញ្ញាតអោយ **កសស** ពិភាក្សាដោយ ផ្ទាល់ជាមួយក្រុមហ៊ុនឯកជន ដែលមានបំណងចង់វិនិយោគលើទីតាំងដីសេះស ដែលស្ថិតនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយក្រុមហ៊ុនត្រូវរៀបចំផែនការអភិវឌ្ឍន៍ (Master Plan) ផែនការអាជីវកម្ម (Business Plan) និងកិច្ចសន្យាវិនិយោគអោយបាន ច្បាស់លាស់ ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័ត និងគោរពជម្រាបស្នើសុំគោល ការណ៍សម្រេចពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ។
- ក្រុមប្រឹក្សាភិបាលបានពិនិត្យ ពិភាក្សា និងអនុម័តដោយឯកភាពអោយ **កសស** លក់ដីចំនួន ០១ កន្លែង ដែលស្ថិតនៅភូមិតគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីយកថវិកាមកវិនិ យោគ និងពង្រីកសមត្ថភាពកំពង់ផែបន្ថែមទៀត ។



ហត្ថលេខាអភិបាលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩
បានអាន និងឯកភាព



ហត្ថលេខា
លូ គីមឈន់
ប្រធានអគ្គនាយក



កំពង់ផែស្វយ័តក្រុងព្រះសីហនុ

Sihanoukville Autonomous Port



អាសយដ្ឋាន

តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ព្រះរាជាណាចក្រកម្ពុជា

ទំនាក់ទំនង

☎ 034 933 416 ✉ pasinfo@pas.gov.kh
☎ 034 933 511 🌐 pas.gov.kh
☎ 034 933 693 🌐 sihanoukville.autonomousport